

ការណែនាំពីការឧបត្ថម្ភដើម្បីទ្រទ្រង់ជីវភាព

កំណែច្រើនទី 16 ខែ 7 ឆ្នាំ 2020

ថវិកា (ចំណាយចិញ្ចឹមជីវិត និងចំណាយអាជីវកម្ម) នាពេលលំបាក

- ថវិកាឧបត្ថម្ភពិសេសមានចំនួនទឹកប្រាក់ស្មើគ្នា** (ហោបណោះអាសន្ន)

កាលបរិច្ឆេទជាមូលដ្ឋាន (ថ្ងៃទី 27 ខែ 4 ឆ្នាំ 2020) ចំពោះអ្នកដែលបានកក់ត្រាចូលក្នុងបញ្ជីប្រជាជន ក្នុងម្នាក់ទទួលបានប្រាក់ 10 ម៉ឺនយ៉េន។ កាលបរិច្ឆេទដាក់ពាក្យស្នើសុំ ក្នុងរយៈពេល 3 ខែ ក្រោយពីថ្ងៃទទួលពាក្យ។
- ថវិកាឧបត្ថម្ភពិសេសបណ្តោះអាសន្នចំពោះគ្រួសារដែលមានកូនក្នុងបន្ទប់** (ចំពោះគ្រួសារដែលចិញ្ចឹមកូន)

គ្រួសារមានកូនក្នុងបន្ទប់ដែលទទួលបានឥទ្ធិពលពីធានាចម្លងរ៉ឺសក្រូណា ផែនការឧបត្ថម្ភយុវជនដែលកំពុងស្វែងរកការងារ គឺការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារដែលកំពុងទទួលបាន (ថវិកាឧបត្ថម្ភទៀងទាត់ក្នុងការចិញ្ចឹមកូន) និងបានបន្ថែមថវិកាឧបត្ថម្ភពិសេសបណ្តោះអាសន្ន (មួយរយៈ)។
- ប្រាក់ឧបត្ថម្ភពិសេសបណ្តោះអាសន្នសម្រាប់គ្រួសារដែលមានតែឪពុកម្តាយ ហើយមានចំណូលទាប**

ធ្វើការផ្តល់ប្រាក់ឧបត្ថម្ភពិសេសបណ្តោះអាសន្ន ដើម្បីផ្តល់ជំនួយដល់ការចេញចុះនៃប្រាក់ចំណូល និងការកើនឡើងនៃបន្ទុកក្នុងការចិញ្ចឹមកូននៃគ្រួសារដែលមានតែឪពុកម្តាយ ហើយមានប្រាក់ចំណូលទាប និងត្រូវរ៉ាប់រងលើការចិញ្ចឹមកូនផង និងធ្វើការផង ដោយសាររងឥទ្ធិពលនៃជំងឺធានាចម្លងរ៉ឺសក្រូណាប្រភេទថ្មី។
- មូលលិធិតូចបន្ទាន់ · ថវិកាឧបត្ថម្ភទូទៅ** (ចំណាយសម្រាប់ចិញ្ចឹមជីវិត)

ចំពោះអ្នកដែលបាត់បង់ការងារនិងផ្ទុកធ្វើអាជីវកម្មដោយសារតែការរងឥទ្ធិពលពីធានាចម្លងរ៉ឺសក្រូណា ដែលមានការព្រួយបារម្ភចំពោះចំណាយក្នុងការចិញ្ចឹមជីវិត យើងមានការអនុវត្តផ្តល់ជូនសេវាកម្មចំណាយចំបាប់ក្នុងការចិញ្ចឹមជីវិត ។
- ថវិកាឧបត្ថម្ភបន្តនិរន្តរភាព** (ចំពោះម្ចាស់អាជីវកម្មធុនតូចនិងមធ្យម · អាជីវកម្មបុគ្គល)

ដោយសារតែការរីករាលដាលនៃរ៉ឺសក្រូណា ជាពិសេសចំពោះម្ចាស់អាជីវកម្មដែលទទួលបានឥទ្ធិពលខ្លាំង ដើម្បីទ្រទ្រង់បន្តអាជីវកម្មនិងការចាប់ផ្តើមឡើងវិញ យើងមានការអនុវត្តផ្តល់ថវិកាឧបត្ថម្ភសម្រាប់អាជីវកម្មគ្រប់ប្រភេទទៅប្រើប្រាស់បានយ៉ាងទូលំទូលាយ។
- ប្រាក់ឧបត្ថម្ភជំនួយថ្លៃឈ្នួលផ្ទះ** (នីតិបុគ្គលខ្នាតមធ្យមតូច និងអាជីវកម្មឯកបុគ្គល)

ផ្តល់ប្រាក់ឧបត្ថម្ភដល់អាជីវកម្មដែលជួលទីតាំង ក្នុងគោលបំណងកាត់បន្ថយបន្ទុកថ្លៃឈ្នួលដីធ្លី ដើម្បីទ្រទ្រង់អាជីវកម្មដែលរងផលប៉ះពាល់ដោយការចេញចុះនៃការលក់ ដោយសារការបន្តរយៈពេលនៃការប្រកាសអាសន្ននាគ្រាអាសន្ននៅខែ 5 ជាដើម អោយអាចបន្តអាជីវកម្មតទៅទៀតបាន។
- ឥណទានពិសេសសម្រាប់ធានាចម្លងរ៉ឺសក្រូណាផ្តល់ដោយក្រុមហ៊ុនហិរញ្ញវត្ថុជំនុំនិងក្រុមហ៊ុនហិរញ្ញវត្ថុអភិណាវ៉ា។ល។**

ផ្តល់ឥណទានដែលជាក់ស្តែងគ្មានការប្រាក់និងគ្មានទ្រព្យបញ្ចាំដល់ម្ចាស់អាជីវកម្មឯកបុគ្គលរួមទាំងអ្នកធ្វើការ Freelance ជាដើមដែលមានលក្ខណៈជាអាជីវកម្ម ហើយអាជីវកម្មបានដុះដាប ដោយរងឥទ្ធិពលនៃធានាចម្លងរ៉ឺសក្រូណាប្រភេទថ្មី។
- ឥណទានដែលជាក់ស្តែងគ្មានការប្រាក់និងគ្មានទ្រព្យបញ្ចាំផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុឯកជន**

ផ្តល់ឥណទានដែលជាក់ស្តែងគ្មានការប្រាក់និងគ្មានទ្រព្យបញ្ចាំដល់ម្ចាស់អាជីវកម្មឯកបុគ្គលរួមទាំងអ្នកធ្វើការ Freelance ជាដើមដែលមានលក្ខណៈជាអាជីវកម្ម ហើយអាជីវកម្មបានដុះដាប ដោយរងឥទ្ធិពលនៃធានាចម្លងរ៉ឺសក្រូណាប្រភេទថ្មី។
- ការពន្យារថ្លៃបង់សេវាធានារ៉ាប់រងសង្គម**

ចំពោះបុគ្គលដែលមានការព្រួយបារម្ភពីអស្ថេរភាពនៃជីវភាព វិធានការមួយដែលអាចជួយដោះស្រាយនាគ្រាអាសន្ន គឺការពន្យារក្នុងការបង់ធានារ៉ាប់រងសេវាសង្គម ពន្ធជាតិ និងសេវាសាធារណៈ ដែលអាចនឹងទទួលបាននូវការអនុគ្រោះ។
- ការកែប្រែពិសេសនៃទឹកប្រាក់ចំណូលប្រចាំខែគោលសម្រាប់ថ្លៃធានារ៉ាប់រងសោធននិរត្តន៍សុខុមាលភាព**

ក្នុងករណីដែលប្រាក់ចំណូលធ្លាក់ចុះខ្លាំងដោយសារការផ្អាកការងារដោយរងឥទ្ធិពលនៃធានាចម្លងរ៉ឺសក្រូណាប្រភេទថ្មី គេអាចធ្វើការកែប្រែពិសេសនៃទឹកប្រាក់ចំណូលប្រចាំខែគោលសម្រាប់ថ្លៃធានារ៉ាប់រងសោធននិរត្តន៍សុខុមាលភាពជាដើមចាប់ពីខែបន្ទាប់តទៅ។

P. 5

P. 6

P. 7

P. 8

P. 9

P. 10

P. 11

P. 12

P. 13 ~ 16

P. 17

ការណែនាំពីការឧបត្ថម្ភដើម្បីទ្រទ្រង់ជីវភាព

• ថវិកាឧបត្ថម្ភសម្រាប់ស្ថេរភាពនៃលំនៅដ្ឋាន(ថ្លៃជួលផ្ទះ)

ដោយសារអាជីវកម្មធុរកិច្ចដំណើរការ ធ្វើអោយចំណូលត្រូវបានថយចុះជាដើម ទោះបីជាមិនទាន់ដល់ដំណាក់កាលបាត់បង់ការងារឬបិទអាជីវកម្មក៏ដោយ ប្រសិនបើស្ថិតក្នុងស្ថានភាពបែបនេះ ចំពោះបុគ្គលដែលមានការប្រួយប្រយោជន៍ក្នុងការបាត់បង់លំនៅដ្ឋាន យើងនឹងផ្តល់ជូននូវថវិកាដែលមានទឹកប្រាក់ស្មើនឹងថ្លៃជួលផ្ទះ ក្នុងមួយរយៈពេល។

P.18

• គំរោងឧបត្ថម្ភការពិគ្រោះយោបល់ទ្រទ្រង់ខនឯងដល់ជនដែលមានជីវភាពលំបាក

ចំពោះបុគ្គលដែលមានជីវភាពលំបាកដែលត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗ យើងមានការអនុវត្តជួយឧបត្ថម្ភយ៉ាងទូលំទូលាយសម្របទៅតាមស្ថានភាពនៃបុគ្គលម្នាក់ៗ។

P.19

• ការឧបត្ថម្ភសុខមាលភាព

បច្ចុប្បន្នចំពោះបុគ្គលដែលមានជីវភាពក្រីក្រ ដើម្បីឆ្លើយតបទៅនឹងកំរិតនៃជីវភាពក្រីក្រ ចំណាយតម្រូវការចាំបាច់សម្រាប់ជីវភាពនិងថ្លៃស្នាក់នៅជាដើម ត្រូវបានផ្តល់ជូនក្នុងគោលដៅធានាសន្តិសុខជីវិតនិងការរីកលូតលាស់ក្នុងការទ្រទ្រង់ខ្លួនឯង។

P.20

ការឈប់បណ្តោះអាសន្ននៃសាលាបឋមសិក្សាជាដើមពេលដែលត្រូវការពេលវេលាដើម្បីមើលថែទាំកូន

• ថវិកាឧបត្ថម្ភចំពោះការរងរបួសនិងជំងឺ

អ្នកដែលមានធានារ៉ាប់រងសុខភាព ប្រាក់ចំណូលត្រូវបានធានាក្នុងករណីសម្រាកពីការងារដើម្បីព្យាបាលជំងឺឬរបួសលើសពី4ថ្ងៃឡើងទៅ ។

P.21

• ថវិកាឧបត្ថម្ភសម្រាប់ការឈប់សម្រាកពីការងារ

ក្រុមហ៊ុនមានទំនួលខុសត្រូវក្នុងករណីអោយបុគ្គលិកឈប់សម្រាកពីការងារ ក្រុមហ៊ុនត្រូវបើកប្រាក់ឧបត្ថម្ភឈប់សម្រាក(លើសពី60%នៃប្រាក់ឈ្នួលជាមធ្យម)

P.22

• ថវិកាឧបត្ថម្ភសម្របសម្រួលការងារ

ផ្អែកទៅលើមូលហេតុនៃសេដ្ឋកិច្ចបង្ខំអោយម្ចាស់អាជីវកម្មកាត់បន្ថយសកម្មភាពធ្វើអាជីវកម្ម ដើម្បីបន្តការរក្សាការងារនោះ យើងនឹងផ្តល់នូវប្រាក់ឧបត្ថម្ភសម្របទៅតាមចំណាយចាំបាច់ក្នុងការចំណាយឧបត្ថម្ភសម្រាប់ការឈប់សម្រាកពីការងារ។

P.23

• ប្រាក់ឧបត្ថម្ភសម្រាប់ការផ្អាកការងារដោយរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី

ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការផ្អាកការងារដោយរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី អោយទៅកម្មករនិយោជិតដែលត្រូវបានអោយផ្អាកការងារដោយសាររងឥទ្ធិពលនៃរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី ហើយមិនបានទទួលប្រាក់ឧបត្ថម្ភផ្អាកការងារ។

P.24

• ឧបត្ថម្ភធនអោយទទួលបានការឈប់សម្រាកតាមវិធានការថែទាំសុខភាពមាតាទាក់ទងនឹងរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី

ផ្តល់ឧបត្ថម្ភធនដល់ម្ចាស់អាជីវកម្មដែលបានបង្កើតប្រព័ន្ធឈប់សម្រាកដោយមានប្រាក់ឈ្នួលនិងអោយកម្មករនិយោជិតស្រ្តីដែលកំពុងពរពោះហើយត្រូវការឈប់សម្រាកតាមវិធានការថែទាំសុខភាពមាតាទាក់ទងនឹងរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មីអាចប្រើប្រាស់បាន។

P.25

• ឧបត្ថម្ភធនអោយធ្វើបានពីរមុខ(ផ្នែកឧបត្ថម្ភទប់ស្កាត់ការឈប់ពីការងារដើម្បីថែទាំ (ដំណោះស្រាយពិសេសលើរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី))

ផ្តល់ឧបត្ថម្ភធនដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដែលក្រៅពីការឈប់សម្រាកថែទាំអនុលោមតាមច្បាប់ឈប់សម្រាកចិញ្ចឹមកូនឬថែទាំ បានបង្កើតប្រព័ន្ធឈប់សម្រាកដោយមានប្រាក់ឈ្នួល និងអោយកម្មករនិយោជិតដែលមានភារកិច្ចថែទាំគ្រួសារអាចឈប់សម្រាកថែទាំគ្រួសារឆ្លើយតបនឹងរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី។

P.26

ការណែនាំពីការឧបត្ថម្ភដើម្បីទ្រទ្រង់ជីវភាព

ក្នុងករណីចង់ស្វែងរកការងារធ្វើបណ្តើរ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃបណ្តើរ

- **ការបណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ (ការបណ្តុះបណ្តាលដល់អ្នកគ្មានការងារធ្វើ)**
ទទួលបានប្រាក់ធានារ៉ាប់រងគ្មានការងារធ្វើបណ្តើរ ហើយអាចទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ (ចំណាយតែលើថ្លៃទិញសៀវភៅជាដើមតាមជាក់ស្តែងប៉ុណ្ណោះ) បណ្តើរ។
- **ការជួយបណ្តុះបណ្តាលអ្នកស្វែងរកការងារ**
ចំពោះអ្នកស្វែងរកការងារធ្វើដែលមិនទទួលបានប្រាក់ធានារ៉ាប់រងគ្មានការងារធ្វើអាចទទួលបាននូវការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ (ចំណាយតែលើថ្លៃទិញសៀវភៅជាដើមតាមជាក់ស្តែងប៉ុណ្ណោះ) បណ្តើរ ហើយក្នុងករណីបំពេញលក្ខខណ្ឌចាំបាច់ អាចទទួលបានប្រាក់ឧបត្ថម្ភចូលរៀនចំនួន 10 ម៉ឺនយ៉េនក្នុង ១ ខែ។

P.27

P.28

ការឈប់បណ្តោះអាសន្ននៃសាលាបឋមសិក្សាជាដើមពេលដែលត្រូវការពេលវេលាដើម្បីមើលថែទាំកូន

- **ថវិកាឧបត្ថម្ភចំពោះការឈប់សម្រាកនៃសាលាបឋមសិក្សា (សម្រាប់ម្ចាស់អាជីវកម្ម)**
ស្របពេលដែលសាលាបឋមសិក្សាត្រូវបានបិទជាបណ្តោះអាសន្ន ចំពោះសិស្សដែលរៀននៅសាលានោះត្រូវការការមើលថែទាំពី «បុគ្គលិក (អាណាព្យាបាល)» (ដោយមិនគិតពីបុគ្គលិកពេញសិទ្ធិ ឬបុគ្គលិកមិនពេញសិទ្ធិ) ដូច្នេះយើងនឹងធ្វើការឧបត្ថម្ភដល់ក្រុមហ៊ុនដែលអនុញ្ញាតិអោយបុគ្គលិកឈប់សម្រាកពីការងារ (ដោយមិនគិតបញ្ចូលថ្លៃឈប់សម្រាកប្រចាំឆ្នាំយោងទៅតាមច្បាប់បទដ្ឋានការងារ) ដោយទទួលបានប្រាក់បៀវត្សរ៍ (ទទួលបានប្រាក់ឈ្នួលពេញ) ។
- **ថវិកាទ្រទ្រង់ចំពោះការឈប់សម្រាកនៃសាលាបឋមសិក្សា (ចំពោះអ្នកធ្វើការហើយយកកូនទៅផ្ទេរអោយគេថែទាំ)**
ស្របពេលសាលាបឋមសិក្សាឈប់សម្រាកចំពោះសិស្សបឋមដែលត្រូវការមើលការថែទាំនោះ «បុគ្គលដែលធ្វើអាជីវកម្មដោយខ្លួនឯង ហើយយកកូនទៅផ្ទេរ (អាណាព្យាបាល)» ឧបត្ថម្ភថវិកាចំពោះថ្លៃដែលមិនបានធ្វើអាជីវកម្ម។
- **ឧបត្ថម្ភដល់អ្នកប្រើប្រាស់សេវាអ្នកមើលថែទាំក្មេងរបស់ក្រុមហ៊ុន**
ដោយសារតែវិស័យចម្លងក្នុងណាករណីសាលាបឋមសិក្សាត្រូវបានឈប់សម្រាកជាបណ្តោះអាសន្ន អាណាព្យាបាលត្រូវឈប់សម្រាកពីការងារនិងមិនអាចបន្តម៉ោងទុកកូននៅក្នុងសាលាបានជាដើម ប្រសិនបើប្រើប្រាស់សេវាកម្មអ្នកមើលថែទាំក្មេង ចំពោះចំណាយទាំងនោះនឹងត្រូវទទួលបានការឧបត្ថម្ភ។ បុគ្គលដែលធ្វើអាជីវកម្មដោយខ្លួនឯងក៏អាចប្រើប្រាស់សេវាកម្មនេះបានដែរ។

P.29

P.30

P.31 ~32

បញ្ជីកន្លែងផ្តល់ជូនសេវាពិគ្រោះយោបល់

ដើម្បីជួយរកដំណោះស្រាយចំពោះការព្រួយបារម្ភរបស់លោកអ្នក

យើងមានរៀបចំកន្លែងផ្តល់ជូនសេវាពិគ្រោះយោបល់ផ្សេងៗ។ សូមមកពិគ្រោះយោបល់ជាមួយយើងខ្ញុំដោយសេរី។

ចង់ពិគ្រោះយោបល់ស្តីអំពីការងារ

- **ហាឡូវើក(ハローワーク)** 【TEL: សូមទាក់ទងទៅហាឡូវើកដែលនៅជិតលោកអ្នក】
ចំពោះបុគ្គលស្វែងរកការងារធ្វើ សូមទៅពិគ្រោះយោបល់ជាមួយហាឡូវើកដែលនៅជិតលោកអ្នក។ ព័ត៌មានប្រើសេរីសប្បុរសភាព អាចធ្វើការស្វែងរកបាននៅក្នុងសេវាកម្មអ៊ិនធឺណែតរបស់ហាឡូវើក។ ម៉្យាងវិញទៀត ស្តីអំពីការណែនាំការងារ អាចទូរស័ព្ទមកពិគ្រោះយោបល់បាន។
ចំពោះបុគ្គលដែលបានមកដល់មជ្ឈមណ្ឌលហើយត្រូវការទទួលបានការឧបត្ថម្ភស្តីអំពីកន្លែងរស់នៅ • ការទ្រទ្រង់ជីវភាពរស់នៅ យើងក៏ទទួលពិគ្រោះយោបល់និងណែនាំប្រព័ន្ធគ្រប់គ្រងផ្សេងៗទៀតផងដែរ។



ចង់ពិគ្រោះយោបល់ស្តីអំពីបញ្ហាការងារ (បញ្ឈប់ពីការងារ • មិនបន្តការងារ)

- **សេវាកម្មពិគ្រោះយោបល់ពិសេសពីការងារជាដើម** 【TEL: សូមទាក់ទងទៅកន្លែងផ្តល់សេវាកម្មដែលនៅជិតលោកអ្នក】
មានបង្កើត 「សេវាកម្មពិគ្រោះយោបល់ពិសេសពីការងារ」 នៅក្នុងនាយកដ្ឋានការងារតាមខេត្តក្រុង។ ទទួលពិគ្រោះយោបល់ពីការងារដូចជា បញ្ឈប់ពីការងារ • មិនបន្តការងារ • ថវិកាឧបត្ថម្ភសម្រាប់ការឈប់សម្រាកពីការងារ ដែលបណ្តាលមកពីការរងគ្រោះទុក្ខដល់សុខុមាលភាព។ ម៉្យាងវិញទៀត សម្រាប់បុគ្គលដែលត្រូវបានលុបចោលក្នុងការចូលបម្រើធ្វើការងារនិងចូលបម្រើធ្វើការងារត្រូវបានលើក យើងមានបង្កើត 「សេវាកម្មពិគ្រោះយោបល់ពិសេសដល់និស្សិតបញ្ចប់ការសិក្សាដែលត្រូវបានលុបចោលក្នុងការចូលបម្រើធ្វើការងារ」 នៅក្នុងហាឡូវើកទ្រទ្រង់និស្សិតដែលទើបបញ្ចប់ការសិក្សា។ អាចពិគ្រោះយោបល់បានតាមរយៈទូរស័ព្ទដោយមិនចាំបាច់មកដោយផ្ទាល់។



ចង់ពិគ្រោះយោបល់ពីសុខភាពផ្លូវចិត្ត

- **មជ្ឈមណ្ឌលសុខុមាលភាពផ្លូវចិត្តជាដើម** 【TEL: សូមទាក់ទងទៅមជ្ឈមណ្ឌលដែលមាននៅជិតកន្លែងលោកអ្នក】
ទទួលពិគ្រោះយោបល់ចំពោះអ្នកដែលមានការព្រួយបារម្ភ ដោយសារតែកូរណាធ្វើអោយមានការព្រួយបារម្ភគេងមិនលក់ ត្រូវស្តាប់ការមើលថែទាំកូន តាមរយៈគ្រូពេទ្យសុខភាព • អ្នកជំនាញផ្នែកសុខុមាលភាពផ្លូវចិត្តជាដើម ដោយធ្វើការសម្ភាសន៍និងទូរស័ព្ទទៅ ។
- **គេហទំព័រសុខភាពផ្លូវចិត្ត 「ត្រចៀកស្តាប់ចិត្ត(ココロの耳)」** របស់អ្នកធ្វើការ
យើងផ្តល់ជូនព័ត៌មានស្តីអំពីសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការងារ។ ម៉្យាងវិញទៀតយើងទទួលពិគ្រោះយោបល់ស្តីអំពីការប្រឹក្សាសុខុមាលភាពខណ្ឌហាឡូវើកដែលមានដូចជា ភាពមិនសុខសប្បាយនៃសុខភាពផ្លូវចិត្ត ខូចសុខភាពដោយសារតែការធ្វើការងារហួសកម្លាំងពលកម្មជាដើម តាមរយៈអ៊ីម៉ែលនិងទូរស័ព្ទ។



ចង់ពិគ្រោះយោបល់ស្តីអំពីDVអំពើហិង្សាក្នុងគ្រួសារនិងការព្រួយបារម្ភក្នុងការចិញ្ចឹមកូន

- **ពិគ្រោះយោបល់ពីDVអំពើហិង្សាក្នុងគ្រួសារ** 【TEL: 0570-0-55210】 **ពិគ្រោះយោបល់អំពីDVអំពើហិង្សាក្នុងគ្រួសារ+ (បូក)** 【TEL: 0120-279-889】
អាចធ្វើការពិគ្រោះអំពីបញ្ហាអំពើហិង្សា(DV) ពីសហព័ទ្ធជាដើមបាន។ ទូរស័ព្ទពិគ្រោះអំពី DV នឹងត្រូវបានភ្ជាប់ទៅច្រកពិគ្រោះដែលនៅជិតបំផុត។ ការពិគ្រោះអំពី DV+ មានការឆ្លើយតប 24ម៉ោងតាមទូរស័ព្ទ ឬតាម SNS ឬម៉ែលផងដែរ។
- **លេខទំនាក់ទំនងនៃកន្លែងពិគ្រោះយោបល់ទារក • កន្លែងពិគ្រោះយោបល់ទារកហិង្សាលើទារក**
【TEL : កន្លែងពិគ្រោះយោបល់ទារកដែលនៅជិត ឬក៏កន្លែងពិគ្រោះយោបល់ទារក ហិង្សាលើទារក តេមកលេខ 「189」 】【
យើងទទួលបានការពិគ្រោះយោបល់តាមរយៈទូរស័ព្ទស្តីពីការពិគ្រោះយោបល់ដូចជា ការព្រួយបារម្ភក្នុងការចិញ្ចឹមកូន អំពើហិង្សាជាដើម។



ចង់ពិគ្រោះយោបល់ស្តីអំពីពេលដែលមានអារម្មណ៍ថាជីវិតលំបាកនិងការព្រួយបារម្ភផ្សេងៗទៀត

- **បណ្តាញទូរស័ព្ទបន្ទាន់ (ពិគ្រោះយោបល់តាមរយៈទូរស័ព្ទជាដើម)** 【TEL: 0120-279-338】
បុគ្គលបែបណាក៏ដោយ ការព្រួយបារម្ភបែបណាក៏ដោយ យើងស្វែងរកវិធីសាស្ត្រដោះស្រាយទាំងអស់គ្នា។ (ឧទាហរណ៍នៃការពិគ្រោះយោបល់)
• រៀងព្រួយបារម្ភក្នុងការរស់នៅ • អ្នកដែលចង់អោយគេស្តាប់អំពីការព្រួយបារម្ភ អ្នកដែលចង់ពិគ្រោះអំពីDVអំពើហិង្សាក្នុងគ្រួសារ • អំពើហិង្សាលើផ្លូវភេទ
អ្នកដែលចង់ពិគ្រោះយោបល់តាមរយៈភាសាបរទេស ជាដើម
- **ពិគ្រោះយោបល់តាមរយៈ SNS**
យើងនឹងទទួលពិគ្រោះយោបល់ពីការព្រួយបារម្ភតាមរយៈ SNS ដូចជា LINE Twitter Facebook ជាដើមនិងតាមរយៈការតទូរស័ព្ទ ដោយមិនគិតពីអាយុនិងភេទ ។ នៅពេលដែលមានអារម្មណ៍ថាជីវិតលំបាក ជាដើម។



ប្រាក់ឧបត្ថម្ភពិសេសមានចំនួនទឹកប្រាក់ស្មើគ្នា (ហៅបណ្តោះអាសន្ន)

ជំងឺចម្លងវីរុសកូវីដ-១៩ ដែលជាយន្តការសាមញ្ញមួយយើងនឹងផ្តល់ប្រាក់ឧបត្ថម្ភ 10 ម៉ឺនយ៉េនក្នុងមនុស្សម្នាក់ដើម្បីឧបត្ថម្ភយ៉ាងរហ័សនិងត្រឹមត្រូវដល់សេដ្ឋកិច្ចគ្រួសារ។

សម្រាប់បុគ្គលទទួលបានការឧបត្ថម្ភ

កាលបរិច្ឆេទជាមូលដ្ឋាន (ថ្ងៃទី 27 ខែ 4 ឆ្នាំ 2020) ចំពោះអ្នកដែលបានកក់ត្រាចូលក្នុងបញ្ជីប្រជាជន។

ចំនួនទឹកប្រាក់

លក្ខខណ្ឌក្នុងម្នាក់ទទួលបាន 10 ម៉ឺនយ៉េន។

អ្នកដែលមានសិទ្ធិទទួល

មេគ្រួសារមានសិទ្ធិជាអ្នកតំណាងទទួលជំនួសសមាជិកគ្រួសារ។

នីតិវិធីដាក់ពាក្យស្នើសុំនិងការទទួលប្រាក់ឧបត្ថម្ភ

ការដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភ ជាមូលដ្ឋានតាមរយៈវិធី (1) និង (2)

ប្រាក់ឧបត្ថម្ភគោលការណ៍សាមីខ្លួនត្រូវប្រើប្រាស់គណនីធនាគារឈ្មោះរបស់សាមីខ្លួនផ្ទាល់ដើម្បីទទួលប្រាក់ឧបត្ថម្ភ។

※ ដើម្បីការពារការរីករាយដាលនៃការឆ្លងមេរោគ ប្រសិនបើមិនអាចជឿសង្ឃឹមបានគឺអនុញ្ញាតអោយធ្វើការដាក់ពាក្យស្នើសុំនិងទទួលប្រាក់ឧបត្ថម្ភនៅកន្លែងផ្តល់សេវាកម្ម។

(1) វិធីស្នើសុំតាមរយៈការផ្ញើសំបុត្រ

បំពេញលេខគណនីធនាគារហើយភ្ជាប់ជាមួយឯកសារចម្លងដែលបញ្ជាក់ពីគណនីធនាគារនិងឯកសារបញ្ជាក់ពីសាមីខ្លួន ចូលទៅក្នុងពាក្យស្នើសុំដែលអាជ្ញាធរនៅតាមតំបន់នឹងផ្ញើទៅអោយ ទៅតាមអាស្រ័យដ្ឋានរបស់លោកអ្នក ហើយផ្ញើមកកាន់អាជ្ញាធរវិញ។

(2) វិធីស្នើសុំតាមរយៈអ៊ិនធឺណែត (អ្នកដែលមានលេខប្រចាំខ្លួនអាចប្រើប្រាស់បាន) មែណាពូតារី (マイナポータル) បំពេញលេខគណនីធនាគាររួចរាល់ហើយ បញ្ជូលឯកសារបញ្ជាក់គណនីធនាគារ បន្ទាប់មកធ្វើការស្នើសុំតាមអេឡិចត្រូនិច (តាមរយៈការអនុវត្តហត្ថលេខាអេឡិចត្រូនិច ឯកសារបញ្ជាក់ពីសាមីខ្លួនមិនត្រូវការឡើយ)។

ថ្ងៃទទួលពាក្យស្នើសុំនិងថ្ងៃចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភ

អនុម័តដោយអាជ្ញាធរនៅតាមតំបន់ (ផ្អែកទៅលើគោលដៅនៃវិធានការសេដ្ឋកិច្ចឧបត្ថម្ភ យើងមានគោលបំណងចាប់ផ្តើមផ្តល់ជូនប្រាក់ឧបត្ថម្ភអោយឆាប់រហ័សតាមអ្វីដែលអាចធ្វើទៅបាន)។

កាលបរិច្ឆេទដាក់ពាក្យស្នើសុំតាមរយៈការផ្ញើសំបុត្រ ក្នុងរយៈពេល 3 ខែ គិតចាប់ពីថ្ងៃចាប់ផ្តើមបើកទទួលពាក្យស្នើសុំ។



- នីតិវិធីជាក់លាក់នៃការទទួលប្រាក់ឧបត្ថម្ភ សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង។
- ស្តីអំពីការសាកសួរព័ត៌មាន

យើងមានបង្កើតមជ្ឈមណ្ឌលទទួលទូរស័ព្ទ
0120-260020
 ម៉ោងបម្រើការ : 9 : 00 ~ 20 : 00



ឆ្នាំ 2020 ថវិកាឧបត្ថម្ភពិសេសបណ្តោះអាសន្នចំពោះគ្រួសារដែលមានកូនក្នុងបន្ទុក

ចំពោះគ្រួសារដែលមានកូនក្នុងបន្ទុកដែលរងទទួលបានឥទ្ធិពលពីផែនការថែទាំសុខភាព ផែនការឧបត្ថម្ភយុវជនកំពុងស្វែងរកការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កុមារដែលគ្រួសារដែល(អត្ថប្រយោជន៍ទៀងទាត់ក្នុងការចិញ្ចឹមកូន)នឹងទទួលបានបន្ថែមពីប្រាក់ឧបត្ថម្ភពិសេសបណ្តោះអាសន្ន(មួយរយៈ)។

សម្រាប់បុគ្គល

សម្រាប់ខែ 4 ឆ្នាំ 2020 (សម្រាប់ខែ 3 ក៏បូករួមបញ្ចូល) និងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់កុមារ ចំពោះគ្រួសារដែលកំពុងទទួលបាន(អត្ថប្រយោជន៍ទៀងទាត់ក្នុងការចិញ្ចឹមកូន)។

※ លក្ខខណ្ឌដែលអាចទទួលបានចំពោះកុមារ ដែលបានចាប់កំណើតត្រឹមថ្ងៃទី 31 ខែ 3 ឆ្នាំ 2020 និងរួមបញ្ចូលកុមារដែលចូលរៀនថ្នាក់កំរិតមធ្យមសិក្សាខែ 3 ឆ្នាំ 2020 (សិស្សថ្មីថ្នាក់ទី 10) ក៏រាប់បញ្ចូលដែរ។

ចំនួនទឹកប្រាក់ឧបត្ថម្ភ

កុមារម្នាក់ទទួលបាន **1** ម៉ឺនយ៉េន

ថ្ងៃទី 31 ខែ 3 ឆ្នាំ 2020 នឹងទទួលបានពីអាជ្ញាធរនៅតាមតំបន់ដែលអ្នកស្នាក់នៅ។

※ សិស្សថ្មីថ្នាក់ទី 10 នឹងទទួលបានពីអាជ្ញាធរនៅតាមតំបន់ដែលអ្នកស្នាក់នៅគិតត្រឹមថ្ងៃទី 29 ខែ 2 ឆ្នាំ 2020 ។

※ ចំពោះសិស្សដែលប្តូរទីលំនៅចាប់ពីថ្ងៃទី 1 ខែ 4 ឆ្នាំ 2020 សូមទាក់ទងទៅអាជ្ញាធរនៅតាមតំបន់ដែលអ្នកស្នាក់នៅ។

នីតិវិធីនៃការស្នើសុំ

ជាគោលការណ៍ មិនចាំបាច់ធ្វើការដាក់ពាក្យស្នើសុំឡើយ។

អាជ្ញាធរនៅតាមតំបន់ដែលអ្នកស្នាក់នៅនឹងជូនដំណឹងដល់សិស្សដែលត្រូវទទួលបានត្រឹមថ្ងៃទី 31 ខែ 3 ឆ្នាំ 2020

※ ចំពោះបុគ្គលិករដ្ឋ សូមយកឯកសារបញ្ជាក់របស់បុគ្គលដែលត្រូវទទួលបានការឧបត្ថម្ភទៅតាមអង្គភាពការងារ ហើយសាមីខ្លួនជាអ្នកដាក់ពាក្យស្នើសុំទៅអាជ្ញាធរនៅតាមតំបន់ដែលខ្លួនស្នាក់នៅ។

i ● សាកសួរពីព័ត៌មាន

- ត្រឹមថ្ងៃទី 31 ខែ 3 ឆ្នាំ 2020 (ថ្ងៃទី 29 ខែ 2 ឆ្នាំ 2020 មុននឹងក្លាយជាសិស្សថ្មីថ្នាក់ទី 10) សេវាកម្មបម្រើសេវា «ប្រាក់ឧបត្ថម្ភពិសេសបណ្តោះអាសន្នចំពោះគ្រួសារដែលមានកូនក្នុងបន្ទុក» នៅអាជ្ញាធរនៅតាមតំបន់ដែលអ្នកស្នាក់នៅ។
- អំពីព័ត៌មានទូទៅនៃប្រព័ន្ធ

មជ្ឈមណ្ឌលទទួលបានសព្ទប្រាក់ឧបត្ថម្ភពិសេសបណ្តោះអាសន្នរបស់ការិយាល័យគណៈរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកគ្រួសារដែលមានកូនក្នុងបន្ទុក
0120-271-381

ម៉ោងទទួល 9:00 — 18:30 (លើកលែងថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)

ប្រាក់ឧបត្ថម្ភពិសេសបណ្តោះអាសន្នសម្រាប់គ្រួសារដែលមានតែឪពុកម្តាយ ហើយមានចំណូលទាប

ធ្វើការផ្តល់ប្រាក់ឧបត្ថម្ភពិសេសបណ្តោះអាសន្ន ដើម្បីជួយដល់ការថយចុះនៃប្រាក់ចំណូល និងការកើនឡើងនៃបន្ទុកកងការចិញ្ចឹមកូននៃគ្រួសារដែលមានតែឪពុកម្តាយហើយមានប្រាក់ចំណូលទាប ដោយសាររងឥទ្ធិពលនៃរោគចម្លងវីរុសកូវីដ១៩។

បុគ្គលគោលដៅ


- ① អ្នកទទួលបានប្រាក់ឧបត្ថម្ភចិញ្ចឹមកូនសម្រាប់ខែ6 ឆ្នាំ2020
- ② អ្នកទទួលបានប្រាក់សោធននិវត្តន៍សាធារណៈផ្សេងៗ ហើយប្រាក់ឧបត្ថម្ភចិញ្ចឹមកូនសម្រាប់ខែ6 ឆ្នាំ2020ត្រូវបានបញ្ឈប់ការផ្តល់ទាំងស្រុង
- ③ អ្នកដែលទទួលរងឥទ្ធិពលនៃរោគចម្លងវីរុសកូវីដ១៩ធ្វើអោយហិរញ្ញវត្ថុគ្រួសារប្រែប្រួលខ្លាំងជាដើម ហើយប្រាក់ចំណូលក្លាយទៅជាមានកំរិតស្មើនឹងអ្នកទទួលបានប្រាក់ឧបត្ថម្ភចិញ្ចឹមកូន

ការផ្តល់និងស្នើសុំ

		បុគ្គលគោលដៅ①	បុគ្គលគោលដៅ②	បុគ្គលគោលដៅ③
ប្រាក់ឧបត្ថម្ភចិញ្ចឹមកូន	ទឹកប្រាក់ផ្តល់	1គ្រួសារ 5ម៉ឺនយ៉ែន ※ ចំពោះកូនទី2 តទៅក្នុងកូន1នាក់បូកបន្ថែម 3ម៉ឺនយ៉ែន		
	ស្នើសុំ	មិនត្រូវការ	ត្រូវការ	
	ពេលផ្តល់	អំឡុងខែ8	អាចបានលឿនតាមដែលអាចធ្វើបាន	
ប្រាក់ឧបត្ថម្ភនៃនរ	ទឹកប្រាក់ផ្តល់	5ម៉ឺនយ៉ែន ក្នុងករណីចំណូលថយចុះ		
	ស្នើសុំ	ត្រូវការ (ពេលត្រួតពិនិត្យស្ថានភាពជាក់ស្តែងជាប្រចាំ។ល។)	ត្រូវការ	-
	ពេលផ្តល់	អាចបានលឿនតាមដែលអាចធ្វើបាន		

※ វិធីស្នើសុំសម្រាប់បុគ្គលគោលដៅ ② និង ③

គ្រួសារដែលមានតែឪពុកម្តាយ



អាជ្ញាធរនៅតាមតំបន់

i 【ចំពោះការសាកសួរព័ត៌មាន】

● ចំពោះសំណួរទូទៅសូមសាកសួរទៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានរួម
0120-400-903 (ម៉ោងទទួល ថ្ងៃធ្វើការ ម៉ោង9:00-18:00)



【ចំពោះការស្នើសុំ】

● សូមអញ្ជើញទៅកាន់ច្រកទទួលភ្ញៀវ "ប្រាក់ឧបត្ថម្ភពិសេសបណ្តោះអាសន្នសម្រាប់គ្រួសារដែលមានតែឪពុកម្តាយ" នៃអាជ្ញាធរនៅតាមតំបន់ដែលអ្នករស់នៅ។

មូលនិធិតូចបន្ទាន់ • ថវិកាឧបត្ថម្ភទូទៅ (ចំណាយចិញ្ចឹមជីវិត)

ក្រុមប្រឹក្សាសុខុមាលភាពសង្គមតាមខេត្តនីមួយៗ ក្រោមការទទួលរងឥទ្ធិពលពីអាចម៍កូនកូន បណ្តាលអោយមានការឈប់សម្រាកពីការងារប្រាក់បង់ ការងារជាដើម អ្នកដែលមានការព្រួយបារម្ភចំពោះថវិកាចំណាយចិញ្ចឹមជីវិត យើងមានការអនុវត្តអោយប្រើប្រាស់កម្ចីពិសេស។

មូលនិធិតូចបន្ទាន់ (អ្នកដែលត្រូវការដើមទុនមួយរយៈ [សម្រាប់អ្នកដែលឈប់សម្រាកពីការងារ])

នាគ្រាអាសន្ននិងលំបាកក្នុងការទ្រទ្រង់ជីវភាពក្នុងមួយរយៈពេល យើងមានផ្តល់កម្ចីចំនួនទឹកប្រាក់បន្តិចបន្តួច។

សម្រាប់បុគ្គល ការទទួលរងឥទ្ធិពលពីរ៉ូសតម្លងក្នុងរយៈពេល យើងផ្តល់ប្រាក់កម្ចីមួយចំនួនតូចដល់គ្រួសារណាដែលមានជីវភាពលំបាកក្នុងការទ្រទ្រង់ ជីវភាពរស់នៅក្នុងមួយរយៈពេលនាគ្រាអាសន្ន ដោយសារតែប្រាក់ចំណូលថយចុះនិងបាត់បង់ការងារជាដើម។

※ ការទទួលរងឥទ្ធិពលពីរ៉ូសតម្លងក្នុងរយៈពេល ប្រសិនបើប្រាក់ចំណូលថយចុះ ទោះបីជាមិនឈប់សម្រាកពីការងារក៏ដោយក៏អាចប្រើប្រាស់កម្ចីនេះបានដែរ។ អតិបរមានៃទឹកប្រាក់កម្ចី សាលាត្រូវបានចំនួន ចំពោះបុគ្គលដែលធ្វើអាជីវកម្មដោយខ្លួនឯង ករណីពិសេសអាចខ្ចីបានមិនលើសពី 20 ម៉ឺនយ៉េន។ ករណីផ្សេងទៀតអាចខ្ចីបានមិនលើសពី 10 ម៉ឺនយ៉េន។

រយៈពេលពន្យារ ក្នុងរយៈពេល 1 ឆ្នាំ

រយៈពេលបង់រំលោះ ក្នុងរយៈពេល 2 ឆ្នាំ កម្ចីមានការប្រាក់ • អ្នកធានា គ្មានការប្រាក់ • មិនចាំបាច់

ថវិកាឧបត្ថម្ភទូទៅ (អ្នកដែលត្រូវការចាំបាច់ក្នុងការកសាងជីវភាពឡើងវិញ [សម្រាប់អ្នកដែលបាត់បង់ការងារ])

យើងនឹងផ្តល់កម្ចីសម្រាប់ចំណាយត្រូវការចាំបាច់ក្នុងការរស់នៅ រហូតដល់ជីវភាពរស់នៅបានប្រសើរឡើងវិញ។


សម្រាប់បុគ្គល គ្រួសារដែលមានភាពលំបាកក្នុងការទ្រទ្រង់ជីវភាពរស់នៅដោយប្រាក់ចំណូលថយចុះនិងបាត់បង់ការងារជាដើម ដោយសារតែការ ទទួលរងឥទ្ធិពលពីរ៉ូសតម្លងក្នុងរយៈពេល។

※ ការទទួលរងឥទ្ធិពលពីរ៉ូសតម្លងក្នុងរយៈពេល ប្រសិនបើប្រាក់ចំណូលថយចុះទោះបីជាមិនឈប់សម្រាកពីការងារក៏ដោយក៏អាចប្រើប្រាស់កម្ចីនេះបានដែរ។ អតិបរមានៃទឹកប្រាក់កម្ចី (លើសពី 2 នាក់) ក្នុងមួយខែត្រឹម 20 ម៉ឺនយ៉េន (អ្នកនៅលីវ) ក្នុងមួយខែត្រឹម 15 ម៉ឺនយ៉េន (រយៈពេលកម្ចី : ត្រឹម 3 ខែ)

រយៈពេលពន្យារ ក្នុងរយៈពេល 1 ឆ្នាំ

រយៈពេលបង់រំលោះ ក្នុងរយៈពេល 10 ឆ្នាំ កម្ចីមានការប្រាក់ • អ្នកធានា គ្មានការប្រាក់ • មិនចាំបាច់

- ※ 1 វិធានការពិសេសលើកនេះ យើងមានចំណាត់ការខ្ចីចំពោះរយៈពេលនៃការបង់រំលោះ ដោយអនុវត្តលើការបង់រំលោះចំពោះគ្រួសារដែលប្រាក់ចំណូលនៅតែបន្តថយចុះ។
- ※ 2 ដំបូងយើងផ្តល់កម្ចីតាមរយៈមូលនិធិតូចបន្ទាន់ ដែលទឹកប្រាក់អតិបរមា 20 ម៉ឺនយ៉េន ប៉ុន្តែប្រសិនបើប្រាក់ចំណូលនៅតែបន្តថយចុះ ក្នុងករណីនេះអាចធ្វើការខ្ចីបន្ថែមទៀតពីថវិកាឧបត្ថម្ភទូទៅ ចំពោះគ្រួសារដែលមានសាមីក្រីចាប់ពី 2 នាក់ឡើង ដែលអាចខ្ចីបាន 20 ម៉ឺនយ៉េនក្នុងរយៈពេល 3 ខែ។ (អតិបរមា 80 ម៉ឺនយ៉េន)



i ● សាកសួរព័ត៌មានទូទៅ មជ្ឈមណ្ឌលទទួលទូរស័ព្ទពិគ្រោះយោបល់
 0120-46-1999 ※ 9:00~21:00 (រួមទាំង សៅរ៍ អាទិត្យ • បុណ្យជាតិ)

● ចំពោះគេហទំព័រវេបស៊ីតឡើងពិសេសសម្រាប់ការឧបត្ថម្ភជីវភាព (ឥណទានពិសេស) គឺមាននៅទីនេះ

● ការដាក់ពាក្យស្នើសុំនៅតាមតំបន់ដែលអ្នកស្នាក់នៅតាមរយៈអាជ្ញាធរមូលដ្ឋាននៃក្រុមប្រឹក្សាសុខុមាលភាពសង្គមឬក៏សហជីពការងារ

※ ការដាក់ពាក្យស្នើសុំតាមរយៈការផ្ញើសំបុត្រក៏បានដែរ។

※ គេហទំព័រក្រុមប្រឹក្សាសុខុមាលភាពសង្គមតាមខេត្តក្រុង “តភ្ជាប់” ឬ “តារាងអាជ្ញាធរមូលដ្ឋាននៃក្រុមប្រឹក្សាសុខុមាលភាពសង្គម (បញ្ជីឈ្មោះ)” មានបង្ហាញនៅតាមគេហទំព័រអាជ្ញាធរ សូមពិនិត្យមើល QR កូដខាងស្តាំ ករណីបើគ្មានបង្ហាញគេហទំព័រ សូមស្វែងរកក្នុងប្រព័ន្ធអ៊ីនធឺណែត។



ថវិកាឧបត្ថម្ភបន្តនិរន្តរភាព

ដោយសារតែការរីករាលដាលនៃវីរុសថ្មីកូរ៉ូណា ជាពិសេសចំពោះម្ចាស់អាជីវកម្មដែលទទួលរងឥទ្ធិពលខ្លាំង ដើម្បីទ្រទ្រង់បន្តអាជីវកម្មនិងការចាប់ផ្តើមឡើងវិញ យើងមានការអនុវត្តផ្តល់ថវិកាឧបត្ថម្ភសម្រាប់អាជីវកម្មគ្រប់ធុនយកទៅប្រើប្រាស់បានយ៉ាងទូលំទូលាយ។

សម្រាប់បុគ្គលដែលទទួលបានការឧបត្ថម្ភ

○ ការទទួលរងឥទ្ធិពលពីវីរុសថ្មីកូរ៉ូណា

ចំពោះអ្នកដែលមានចំណូលអាជីវកម្មធ្លាក់ចុះជាង **50%** បើប្រៀបធៀបទៅនឹងឆ្នាំមុន

✕ សហគ្រាសខ្នាតមធ្យម សហគ្រាសតូចប្រមូល អាជីវកម្មខ្នាតតូច និងអាជីវកម្មឯកបុគ្គលរួមទាំងអ្នកធ្វើការជា **Freelance** ផងគឺជាគោលដៅលើកលែងតែសហគ្រាសខ្នាតធំដែលមានដើមទុនលើសពី1ពាន់លានយ៉េន។ លើសពីនេះ នីតិបុគ្គលក្រៅពីសហគ្រាសដូចជាសាជីវកម្មវេជ្ជសាស្ត្រ សាជីវកម្មកសិកម្ម អង្គការ **NPO** ជាដើម ក៏ជាគោលដៅផងដែរ។

ចំនួនថវិកាឧបត្ថម្ភ

សាជីវកម្ម **200** ម៉ឺនយ៉េន អាជីវកម្មឯកបុគ្គល **100** ម៉ឺនយ៉េន

(កំណត់សម្គាល់ ប្រាក់ចំណូលឆ្នាំមុនក្នុងរយៈពេល **1** ឆ្នាំគឺជាដែនកំណត់នៃចំនួនប្រាក់ចំណូលដែលថយចុះ)

វិធីសាស្ត្រគណនាចំណូលថយចុះ

ចំណូលសរុបឆ្នាំមុន (ចំណូលអាជីវកម្ម) — (ប្រៀបធៀបនឹងឆ្នាំមុនខែដែល **▲50%** នៃចំណូលប្រចាំខែ **×** ចំនួន **12** ខែ)



មជ្ឈមណ្ឌលផ្តល់ព័ត៌មានរួមនៃកម្មវិធីថវិកាឧបត្ថម្ភនិរន្តរភាព

លេខភ្ជាប់ផ្ទាល់៖ 0120-115-570 លេខសម្រាប់ទូរស័ព្ទ IP ៖ 03-6831-0613

ម៉ោងទទួល៖ ម៉ោង8:30នាទី - ម៉ោង19:00នាទី

✕ ខែ6 (រៀងរាល់ថ្ងៃ) ខែ7 ដល់ខែ12 (លើកលែងថ្ងៃសៅរ៍)

<https://www.meti.go.jp/covid-19/pdf/kyufukin.pdf>

【វេបសាយស្នើសុំ】

គេហទំព័ររបស់រដ្ឋបាលនៃ "ថវិកាឧបត្ថម្ភនិរន្តរភាព"

<https://www.jizokuka-kyufu.jp>

【វិធីស្នើសុំ និងសំណួរសួរញឹកញាប់។ល។】

អាចមើលបានតាមគេហទំព័ររដ្ឋបាលខាងលើឬគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្ម គេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្ម (ថវិកាឧបត្ថម្ភនិរន្តរភាព)

<https://www.meti.go.jp/covid-19/jizokuka-kyufukin.html>



ប្រាក់ឧបត្ថម្ភជំនួយថ្លៃឈ្នួលផ្ទះ

ផ្តល់ប្រាក់ឧបត្ថម្ភដល់អាជីវកម្មដែលជួលទីតាំង "ប្រាក់ឧបត្ថម្ភជំនួយថ្លៃឈ្នួលផ្ទះ" ក្នុងគោលបំណងកាត់បន្ថយបន្ទុកថ្លៃឈ្នួលដីប្តូរ(ថ្លៃជួល) ដើម្បីទ្រទ្រង់អាជីវកម្មដែលរងផលប៉ះពាល់ដោយការថយចុះនៃការលក់ដោយសារការបន្តរយៈពេលនៃការប្រកាសអាសន្ននាគ្រាអាសន្ននៅខែ5 ជាដើម អោយអាចបន្តអាជីវកម្មតទៅទៀតបាន។



■ បុគ្គលគោលដៅផ្តល់

ផ្តល់ប្រាក់ឧបត្ថម្ភដល់អាជីវកម្មដែលជួលទីតាំង ដែលជាសហគ្រាសកំរិតមធ្យម សហគ្រាសខ្នាតតូច ឬមធ្យម អាជីវកម្មខ្នាតតូច ឬអាជីវកម្មឯកបុគ្គលជាដើមដែលបំពេញលក្ខខណ្ឌណាមួយក្នុងចំណោមខាងក្រោមនៅចន្លោះខែ5-ខែ12នៃឆ្នាំនេះ។

- ① ទឹកប្រាក់លក់ក្នុង1ខែណាមួយថយចុះលើសពី50% ប្រៀបធៀបនឹងខែដដែលនៃឆ្នាំមុន
- ② ទឹកប្រាក់លក់រយៈពេល3ខែជាប់គ្នាថយចុះលើសពី30% ប្រៀបធៀបនឹងខែដដែលនៃឆ្នាំមុន

■ ទឹកប្រាក់ឧបត្ថម្ភ និងភាគរយឧបត្ថម្ភ

ផ្តល់នូវទឹកប្រាក់មានទំហំស្មើនឹងទឹកប្រាក់ឧបត្ថម្ភចំនួន6ខែ ដោយផ្អែកលើទឹកប្រាក់ឧបត្ថម្ភ(ទឹកប្រាក់ប្រចាំខែ) បានមកពីការគណនាទៅតាមថ្លៃឈ្នួល(ប្រចាំខែ) ដែលបានបង់នាពេលថ្មីៗនៅពេលស្នើសុំ។



⇒ចំពោះនីតិបុគ្គល ចំនួនអតិបរមា 600ម៉ឺនយ៉េន ⇒ចំពោះអាជីវកម្មឯកបុគ្គល ចំនួនអតិបរមា 300ម៉ឺនយ៉េន

i ការសាកសួរព័ត៌មាន សូមទាក់ទងទៅ "មជ្ឈមណ្ឌលផ្តល់ព័ត៌មានរួមអំពីប្រាក់ឧបត្ថម្ភជំនួយថ្លៃឈ្នួលផ្ទះ"
 លេខទូរស័ព្ទ : 0120-653-930
 ម៉ោងទទួលជាដើម : 8:30-19:00 (ថ្ងៃធ្វើការ សៅរ៍ អាទិត្យ ថ្ងៃបុណ្យ)

គេអាចមើលការជូនដំណឹងអំពីប្រាក់ឧបត្ថម្ភជំនួយថ្លៃឈ្នួលផ្ទះបានតាមគេហទំព័រ របស់ក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្ម។
<https://www.meti.go.jp/covid-19/yachin-kyufu/index.html>

ឥណទានពិសេសសម្រាប់ភោគចម្រុះរ៉ែសក្ខីណាប្រភេទថ្មី ផ្តល់ដោយក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន និងក្រុមហ៊ុនហិរញ្ញវត្ថុអូគីណាវ៉ា។ល។

ផ្តល់ឥណទានដែលជាក់ស្តែងគ្មានការប្រាក់និងគ្មានទ្រព្យបញ្ចាំដល់ម្ចាស់អាជីវកម្មឯកបុគ្គលរួមទាំងអ្នកធ្វើការជា Freelance ដែលមានលក្ខណៈជាអាជីវកម្មដើម ហើយអាជីវកម្មបានដុះដាល ដោយរងឥទ្ធិពលនៃភោគចម្រុះរ៉ែសក្ខីណាប្រភេទថ្មី។
 ផ្តល់ការគាំទ្រដល់ការផ្គត់ផ្គង់សាច់ប្រាក់សម្រាប់អាជីវកម្មដែលជាក់ស្តែងគ្មានការប្រាក់តាមរយៈការប្រើប្រាស់ប្រព័ន្ធ ”ឥណទានពិសេសសម្រាប់ភោគចម្រុះរ៉ែសក្ខីណា” និង “ប្រព័ន្ធផ្គត់ផ្គង់ការប្រាក់ពិសេស” រួមគ្នា។
 ចាប់ពីខែ7 តទៅ មានការពង្រីកទំហំទឹកប្រាក់ឥណទានកំណត់ និងទំហំទឹកប្រាក់បញ្ចុះការប្រាក់កំណត់។

ឥណទានពិសេសសម្រាប់ភោគចម្រុះរ៉ែសក្ខីណាប្រភេទថ្មី

▲ អនុវត្តការបញ្ចុះការប្រាក់មកត្រឹម 0.9% ដូចគ្នាសម្រាប់រយៈពេល 3 ឆ្នាំរាប់ចាប់ពីពេលទទួលឥណទាន ដោយមិនចាំបាច់ពឹងផ្អែកលើភាពគួរឆោយជឿជាក់ឬទ្រព្យបញ្ចាំ ទៅដោយអាជីវកម្ម(រួមទាំងអ្នកធ្វើការងារ Freelance ដែលមានលក្ខណៈជាអាជីវកម្មផង) ដែលរងការធ្លាក់ចុះនៃលទ្ធផលអាជីវកម្មនៅគ្រានេះ(ទឹកប្រាក់លក់រយៈពេល1ខែចុងក្រោយមានការថយចុះលើសពី5%ប្រៀបធៀបនឹងអំឡុងពេលដូចគ្នានៃឆ្នាំមុនឬឆ្នាំមុន) ដោយសាររងឥទ្ធិពលនៃភោគចម្រុះរ៉ែសក្ខីណាប្រភេទថ្មី។

※ ម្ចាស់អាជីវកម្មឯកបុគ្គល(ចំពោះខេត្តតតូច រួមទាំងការងារ Freelance ដែលមានលក្ខណៈអាជីវកម្មផង) និងទទួលបានការឆ្លើយតបយ៉ាងបត់បែនផងដែរ ដោយគ្រាន់តែពន្យល់ពីផលប៉ះពាល់នៃអាជីវកម្មតាមសភាពជាក់ស្តែង។

គោលបំណងនៃការប្រើប្រាស់សាច់ប្រាក់ | ប្រាក់សម្រាប់ប្រតិបត្តិការ ប្រាក់សម្រាប់ឧបករណ៍ ទ្រព្យបញ្ចាំ | គ្មានទ្រព្យបញ្ចាំ
 រយៈពេលនៃឥណទាន | ឧបករណ៍ ក្រោម20ឆ្នាំ ប្រតិបត្តិការ ក្រោម15ឆ្នាំ រួមទាំងរយៈពេលពន្យារ | ក្រោម5ឆ្នាំ
 ទឹកប្រាក់ឥណទានកំណត់ (ក្របខណ្ឌដោយឡែក) | សាជីវកម្មតូចនិងមធ្យម Shoko Chukin 600 លានយ៉េន (មុនពេលពង្រីក 300 លានយ៉េន)
 សាជីវកម្មសម្រាប់ប្រជាជន 8,000 ម៉ឺនយ៉េន (មុនពេលពង្រីក 6,000 ម៉ឺនយ៉េន)

ការប្រាក់ | ការប្រាក់គោល 3 ឆ្នាំដំបូង ▲0.9% ការប្រាក់គោលចាប់ពីឆ្នាំទី4តទៅ
 (ទំហំទឹកប្រាក់បញ្ចុះការប្រាក់កំណត់៖ សាជីវកម្មតូចនិងមធ្យម Shoko Chukin 200 លានយ៉េន (មុនពេលពង្រីក 100 លានយ៉េន)
 សាជីវកម្មសម្រាប់ប្រជាជន 4,000 ម៉ឺនយ៉េន (មុនពេលពង្រីក3,000 ម៉ឺនយ៉េន)

i ● ការពិគ្រោះនៅថ្ងៃធ្វើការ
 លេខទូរស័ព្ទពិគ្រោះនៃក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន : 0120-154-505 ច្រកពិគ្រោះនៃ Shoko Chukin : 0120-542-711
 លេខទូរស័ព្ទពិគ្រោះនៃក្រុមហ៊ុនហិរញ្ញវត្ថុអូគីណាវ៉ា : 0120-981-827

● ការពិគ្រោះថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ
 ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន៖ 0120-112476 (សាជីវកម្មជីវភាពប្រជាជន) 0120-327790 (សាជីវកម្មតូចនិងមធ្យម)
 ក្រុមហ៊ុនហិរញ្ញវត្ថុអូគីណាវ៉ា៖ 0120-981-827 ច្រកពិគ្រោះនៃ Shoko Chukin៖ 0120-542-711

ប្រព័ន្ធផ្គត់ផ្គង់ការប្រាក់ពិសេស

i មិនទាន់ទទួលបានពាក្យស្នើសុំនៅឡើយ។ យើងនឹងធ្វើការផ្សព្វផ្សាយអោយបានឆាប់រហ័សនៅពេលដែលសេចក្តីលំអិតត្រូវបានសម្រេច។

▲ អនុវត្តការគាំទ្រការផ្គត់ផ្គង់សាច់ប្រាក់តាមរយៈការផ្គត់ផ្គង់ការប្រាក់ ទៅដល់ម្ចាស់អាជីវកម្មឯកបុគ្គល(រួមទាំងការងារ Freelance ដែលមានលក្ខណៈអាជីវកម្មផងដែរ) ដែលបានទទួល “ឥណទានពិសេសសម្រាប់ភោគចម្រុះរ៉ែសក្ខីណាប្រភេទថ្មី” របស់ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុនដើម។

រយៈពេលផ្គត់ផ្គង់ការប្រាក់ | 3 ឆ្នាំដំបូងក្រោយពេលទទួលឥណទាន
 ទឹកប្រាក់អតិបរមានៃការប្រាក់ផ្គត់ផ្គង់ | សាជីវកម្មតូចនិងមធ្យម Shoko Chukin 2 រយលាន សាជីវកម្មសម្រាប់ប្រជាជន 4,000 ម៉ឺនយ៉េន

i ● ច្រកពិគ្រោះហិរញ្ញវត្ថុសម្រាប់សហគ្រាសតូចនិងមធ្យម
 0570 – 783183 (ថ្ងៃធ្វើការ និងថ្ងៃបុណ្យ 9:00-19:00)

ឥណទានដែលជាក់ស្តែងគ្មានការប្រាក់និងគ្មានទ្រព្យបញ្ចាំផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុឯកជន

ស្ថាប័នហិរញ្ញវត្ថុឯកជនក៏ពង្រីកការផ្តល់ឥណទានដែលជាក់ស្តែងគ្មានការប្រាក់* គ្មានទ្រព្យបញ្ចាំ អាចពន្យារពេលបានរហូតដល់5ឆ្នាំ ដោយប្រើប្រាស់ប្រព័ន្ធផ្តល់ឥណទានរបស់ខេត្តក្រុងជាដើម។ ទន្ទឹមនឹងនេះធ្វើអោយថ្លៃធានាឥណទាននៅសល់ពាក់កណ្តាល ឬនៅសល់សូន្យ។ នៅពេលដែលការរៀបចំរបស់រដ្ឋបាលនិមួយៗបានរួចរាល់ និងពង្រីកព្រំដែនកំណត់នៃទំហំឥណទាន។

* នៅខេត្តក្រុងខ្លះគេតម្រូវអោយអាជីវកម្មបង់ថ្លៃការប្រាក់សិន ហើយតាមរយៈការបង់ត្រឡប់សងទៅអាជីវកម្មវិញតាមក្រោយ គឺជាប្រព័ន្ធដែលជាក់ស្តែងបន្តការប្រាក់គឺគ្មានឡើយ។

ឥណទានដែលជាក់ស្តែងគ្មានការប្រាក់និងគ្មានទ្រព្យបញ្ចាំផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុឯកជន

【លក្ខខណ្ឌគោលដៅ】

តាមរយៈប្រព័ន្ធផ្តល់ឥណទានដោយរដ្ឋបាលខេត្តក្រុងជាដើមដោយមានជំនួយពីរដ្ឋ ក្នុងករណីដែលគេប្រើប្រាស់ប្រព័ន្ធណាមួយក្នុង ចំណោមប្រព័ន្ធធានារ៉ាប់រងសង្គមលេខ4 ឬលេខ5 និងប្រព័ន្ធធានារ៉ាប់រងទាក់ទងនឹងវិបត្តិ ក្នុងករណីបំពេញលក្ខខណ្ឌខាងក្រោម គេ អាចទទួលបានការលើកលែងថ្លៃធានារ៉ាប់រង និងការប្រាក់។

* ក្នុងករណីមានភាពបន្ទាន់លើការផ្គត់ផ្គង់សាច់ប្រាក់ ដំបូងសូមប្រើប្រាស់កម្មវិធីរយៈពេលខ្លីពីស្ថាប័នហិរញ្ញវត្ថុឯកជនសិន ដែលកម្មវិធីរយៈពេលខ្លីនេះក៏មាន ករណីខ្លះអាចប្តូរទៅជាឥណទានដែលជាក់ស្តែងគ្មានការប្រាក់បានផងដែរ។ សេចក្តីលំអិតសូមពិគ្រោះជាមួយស្ថាប័នហិរញ្ញវត្ថុនិមួយៗ។

	ទឹកប្រាក់លក់ ▲5%	ទឹកប្រាក់លក់ ▲15%
ម្ចាស់អាជីវកម្មឯកបុគ្គល (ចំពោះតែខ្នាតតូច រួមទាំងការងារ Freelance ដែលមានលក្ខណៈអាជីវកម្មផង)	គ្មានថ្លៃធានាឥណទាន និងគ្មានការប្រាក់	
អាជីវកម្មតូចនិងមធ្យម (ក្រៅពីខាងលើ)	ថ្លៃធានា 1/2	គ្មានថ្លៃធានា និងគ្មានការប្រាក់

【ទំហំទឹកប្រាក់ឥណទានកំណត់】 4,000ម៉ឺនយ៉ែន (មុនពង្រីក3,000 ម៉ឺនយ៉ែន)

* ទឹកប្រាក់ធានាបន្ថែមកើតឡើងដោយសារការប្តូរលក្ខខណ្ឌ គឺជាបន្ទុករបស់អាជីវកម្ម។

【រយៈពេលផ្តល់ជំនួយ】 ចំពោះទឹកប្រាក់ធានាគឺសម្រាប់រយៈពេលឥណទានទាំងមូល ចំពោះជំនួយការប្រាក់គឺសម្រាប់ 3ឆ្នាំដំបូងនៃឥណទាន

【អំឡុងពេលនៃឥណទាន】 ក្នុងចន្លោះ10ឆ្នាំ 【រួមទាំងរយៈពេលពន្យារពេល】 រហូតដល់5ឆ្នាំ

【ទ្រព្យបញ្ចាំ】 គ្មានទ្រព្យបញ្ចាំ

【អ្នកធានា】 ក្នុងករណីអ្នកតំណាងបំពេញលក្ខខណ្ឌកំណត់មួយ (①បែងចែកនីតិបុគ្គល និងរូបវន្តបុគ្គល ②ទ្រព្យលើសបំណុល) គឺមិនចាំបាច់ឡើយ (អ្នក ធានាអមជាមួយអ្នកតំណាងជាគោលការណ៍មិនចាំបាច់)

【ការផ្ទេរឥណទានមានស្រាប់】

ចំពោះឥណទានមានស្រាប់ដែលមានការធានាឥណទាន ក្នុងករណីបំពេញលក្ខខណ្ឌគោលដៅ គេអាចផ្ទេរទៅជាឥណទានដែលជាក់ ស្តែងគ្មានការប្រាក់បាន ដោយប្រើប្រព័ន្ធផ្តល់ឥណទាននេះ។



● 【សាកសួរព័ត៌មានតាមរយៈ】

ច្រកពិគ្រោះហិរញ្ញវត្ថុសម្រាប់សហគ្រាសតូចនិងមធ្យម 0570-783183

* ថ្ងៃធ្វើការ ថ្ងៃសៅរ៍ អាទិត្យ ថ្ងៃបុណ្យ ម៉ោង 9:00នាទី - 19:00នាទី

* ចំពោះការពិគ្រោះ និងការស្នើសុំ សូមពិគ្រោះជាមួយស្ថាប័នហិរញ្ញវត្ថុដៃគូ ឬស្ថាប័ននៅក្បែរកន្លែងអ្នក។

វិធានការពិសេសនៃប្រព័ន្ធពន្យារពេលបង់ថ្លៃធានារ៉ាប់រងសោធននិវត្តន៍សុខុមាលភាព។ល។

ចំពោះម្ចាស់អាជីវកម្មដែលបានបាត់បង់ចំណូលច្រើនទាក់ទងនឹងអាជីវកម្មជាដើមដោយរងឥទ្ធិពលនៃរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី អាចទទួលបានការពន្យារពេលបង់ថ្លៃធានារ៉ាប់រងសោធននិវត្តន៍សុខុមាលភាពនិងថ្លៃធានារ៉ាប់រងការងារជាដើមបានជាពិសេសសម្រាប់រយៈពេល1ឆ្នាំ តាមរយៈការស្នើសុំ។

【បុគ្គលគោលដៅ】

ម្ចាស់អាជីវកម្មដែលក្នុងគ្រានេះមានផលវិបាកក្នុងការបង់ ដោយសារចំណូលទាក់ទងនឹងអាជីវកម្មជាដើមនៃកំឡុងពេលណាមួយ (លើសពី1ខែ) ចាប់ពីខែ2 ឆ្នាំ2020 បានធ្លាក់ចុះលើសពីប្រហែល20%ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសាររងឥទ្ធិពលនៃរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី។

【ខ្លឹមសារ】

ការពន្យារពេលបង់ថ្លៃធានារ៉ាប់រងសោធននិវត្តន៍សុខុមាលភាពជាដើមរយៈពេល1ឆ្នាំ។

មិនត្រូវការទ្រព្យបញ្ជាំ។ ថ្លៃពន្យារពេលត្រូវបានលើកលែង។

※ ថ្លៃធានារ៉ាប់រងសោធននិវត្តន៍សុខុមាលភាពជាដើមដែលកាលកំណត់ត្រូវបង់មានចាប់ពីថ្ងៃទី1 ខែ2 ឆ្នាំ2020 រហូតដល់ថ្ងៃទី1 ខែ2 ឆ្នាំ2021 គឺជាគោលដៅ។

ដើម្បីប្រើប្រាស់វិធានការពិសេសនៃប្រព័ន្ធពន្យារពេលបង់ថ្លៃ សូមដាក់ពាក្យស្នើសុំទៅការិយាល័យសោធននិវត្តន៍។ សម្រាប់សេចក្តីលំអិត សូមពិគ្រោះជាមួយការិយាល័យសោធននិវត្តន៍ដែលនៅក្បែរកន្លែងអ្នកបំផុត។ ចំពោះសំណួរទូទៅទាក់ទងនឹងប្រព័ន្ធពន្យារពេលបង់ថ្លៃ យើងក៏មានទទួលនៅច្រកពិគ្រោះអំពីការពន្យារពេលបង់ថ្លៃធានារ៉ាប់រងសោធននិវត្តន៍សុខុមាលភាពផងដែរ។

ចំពោះពាក្យស្នើសុំ គេអាចទាញយកពីគេហទំព័ររបស់អង្គការសោធននិវត្តន៍ជប៉ុនបាន។

- ※ ចំពោះការសាកសួរព័ត៌មានទាក់ទងនឹងថ្លៃធានារ៉ាប់រងសុខភាព អ្នកដែលចូលជាមួយសមាគមធានារ៉ាប់រងសុខភាពជប៉ុន សូមទាក់ទងទៅការិយាល័យសោធននិវត្តន៍ អ្នកដែលចូលជាមួយសហជីពធានារ៉ាប់រងសុខភាពសូមទាក់ទងទៅសហជីពធានារ៉ាប់រងសុខភាព។
- ※ ចំពោះការសាកសួរព័ត៌មានទាក់ទងនឹងថ្លៃធានារ៉ាប់រងការងារ សូមទាក់ទងទៅការិយាល័យការងារនៃខេត្តក្រុង។

នៅពេលដែលការពន្យារពេលត្រូវបានទទួលស្គាល់ “លិខិតជូនដំណឹងអំពីការអនុញ្ញាតលើការពន្យារពេលបង់(វិធានការពិសេស)” នឹងត្រូវបានផ្ញើមក។ នៅក្នុង“លិខិតជូនដំណឹងអំពីការអនុញ្ញាតលើការពន្យារពេលបង់(វិធានការពិសេស)” នេះមានចែងនូវខ្លឹមសារថា“អនុវត្តការពន្យារពេលបង់តាមមាត្រាទី3 នៃច្បាប់ស្តីពីវិធានការពិសេសបណ្តោះអាសន្នដោយសារកូរ៉ូណាប្រភេទថ្មី”។

※ នៅក្នុងអំឡុងពេលនៃការពន្យារ ក្នុងករណីទទួលបាន“លិខិតបញ្ជាក់ការបង់” គឺមានចែងនូវខ្លឹមសារថា“អនុវត្តការពន្យារពេលបង់តាមមាត្រាទី3 នៃច្បាប់ស្តីពីវិធានការពិសេសបណ្តោះអាសន្នដោយសារកូរ៉ូណាប្រភេទថ្មី”។

※ ក្នុងករណីមានផលវិបាកនៅគ្រានេះក្នុងការបង់ថ្លៃធានារ៉ាប់រងសោធននិវត្តន៍សុខុមាលភាពដោយសាររងឥទ្ធិពលនៃរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី ក្រៅពីវិធានការពិសេសពន្យារពេលបង់ដូចខាងលើ ក៏មានវិធីបង់តាមដំណាក់កាល (“ការពន្យារពេលបរិវត្តន៍” និង“ការពន្យារពេលបង់”)ផងដែរ សូមពិគ្រោះតាមកន្លែងទាក់ទងខាងលើ។

● សាកសួរព័ត៌មានតាមរយៈ:

ការិយាល័យសោធននិវត្តន៍ដែលនៅក្បែរកន្លែងអ្នកបំផុត (URL ខាងក្រោម ឬ QR កូដខាងស្តាំ)
<https://www.nenkin.go.jp/section/soudan/index.html>



ច្រកពិគ្រោះអំពីការពន្យារពេលបង់ថ្លៃធានារ៉ាប់រងសោធននិវត្តន៍សុខុមាលភាព(URL ខាងក្រោម)
<https://www.nenkin.go.jp/oshirase/taisetu/2020/202004/20200422.html>

ធានារ៉ាប់រងសុខភាពប្រជាជន សោធននិវត្តន៍ប្រជាជន ការកាត់បន្ថយលើប្រព័ន្ធផ្ដល់សាស្ត្រសម្រាប់ចាស់ជរា និង(ពន្ធ) ធានារ៉ាប់រងការថែទាំជាដើម

ការទទួលបានទិពលពីវិវិស្សធម្មវិញ្ញាណធើរដោយចំណូលថយចុះក្នុងមួយគ្រា ចំពោះអ្នកទាំងនេះត្រូវបានអនុញ្ញាតក្នុងការបញ្ចុះថ្លៃ(ពន្ធ) ឬក៏ពន្យារ ក្នុងការបង់ធានារ៉ាប់រងដូចជា ធានារ៉ាប់រងសុខភាពប្រជាជន សោធននិវត្តន៍ប្រជាជន ធានារ៉ាប់រងប្រព័ន្ធផ្ដល់សាស្ត្រសម្រាប់ចាស់ជរានិងថែទាំ។ ដំបូង សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាននិងការិយាល័យសោធននិវត្តន៍តាមតំបន់លោកអ្នកឬក៏សហជីពធានារ៉ាប់រងសុខភាពប្រជាជន។

- i ● សាកសួរព័ត៌មានតាមរយៈ:**
 - ស្ដីអំពី(ពន្ធ)ធានារ៉ាប់រងសុខភាពប្រជាជន
⇒ ផ្នែកបន្តកពន្ធធានារ៉ាប់រងប្រជាជននៅតាមអាជ្ញាធរមូលដ្ឋាន (ចំពោះអ្នកដែលជាសមាជិកនៃសហជីពធានារ៉ាប់រងសុខភាពប្រជាជន ទាក់ទងទៅសហជីព)
 - ស្ដីអំពីថ្លៃធានារ៉ាប់រងប្រព័ន្ធផ្ដល់សាស្ត្រសម្រាប់ចាស់ជរា
⇒ ផ្នែកទទួលខុសត្រូវប្រព័ន្ធផ្ដល់សាស្ត្រសម្រាប់ចាស់ជរានៅតាមអាជ្ញាធរមូលដ្ឋាន
 - ស្ដីអំពីថ្លៃធានារ៉ាប់រងថែទាំ
⇒ ផ្នែកទទួលបន្ទុកធានារ៉ាប់រងថែទាំនៅតាមអាជ្ញាធរមូលដ្ឋាន
 - ស្ដីអំពីថ្លៃធានារ៉ាប់រងសុខភាពប្រជាជន
⇒ ផ្នែកទទួលបន្ទុកធានារ៉ាប់រងសុខភាពប្រជាជននិងការិយាល័យសោធននិវត្តន៍នៅតាមអាជ្ញាធរមូលដ្ឋាន

វិធានការពិសេសលើកលែងថ្លៃធានារ៉ាប់រងសោធននិវត្តន៍ប្រជាជន

ចំពោះបុគ្គលដែលប្រាក់ចំណូលថយចុះដោយសាររងឥទ្ធិពលនៃរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី អាចទទួលបាន ការលើកលែងថ្លៃបង់ធានារ៉ាប់រងសោធននិវត្តន៍ប្រជាជន។

【បុគ្គលគោលដៅ】 អ្នកដែលមានប្រាក់កំរៃធ្លាក់ចុះចាប់ពីខែ2 ឆ្នាំ2020 ដោយសាររងឥទ្ធិពលនៃរោគចម្លងវីរុស កូរ៉ូណាប្រភេទថ្មី ហើយប្រាក់ចំណូលធ្លាក់ចុះខ្លាំង

【ខ្លឹមសារ】 ការលើកលែងឬពន្យារពេលបង់ថ្លៃធានារ៉ាប់រងសោធននិវត្តន៍ប្រជាជនដែលបុគ្គលត្រូវបង់។

【វិធីស្នើសុំ】 ដាក់ពាក្យស្នើសុំទៅច្រកទទួលបន្ទុកសោធននិវត្តន៍ប្រជាជននៃអាជ្ញាធរតាមតំបន់
 ※ ចំពោះពាក្យស្នើសុំ គេអាចទាញយកពីគេហទំព័ររបស់អង្គភាពសោធននិវត្តន៍ជប៉ុនបាន។
 ※ ដើម្បីទប់ស្កាត់ការឆ្លងនៃរោគចម្លងវីរុសកូរ៉ូណាប្រភេទថ្មី សូមមេត្តាប្រើវិធីដាក់ជូនតាមប្រៃសណីយ៍។

【ចាប់ផ្ដើមទទួលពាក្យ】 ថ្ងៃទី1 ខែ5 ឆ្នាំ2020

- i ● សាកសួរព័ត៌មានតាមរយៈ:**
 - សូមប្រើប្រាស់ ”លេខទូរស័ព្ទសម្រាប់អ្នកចូលសោធននិវត្តន៍”
TEL : 0570-003-004 ※ ក្នុងករណីហៅចេញពីលេខចាប់ផ្ដើមដោយលេខ050 គឺលេខ 03-6630-2525
 - សូមទាក់ទងទៅផ្នែកទទួលបន្ទុកសោធននិវត្តន៍ប្រជាជននៃអាជ្ញាធរតាមតំបន់ ឬការិយាល័យសោធននិវត្តន៍។

ការពន្យារថ្លៃបង់សេវាធានារ៉ាប់រងសង្គម ③



ប្រព័ន្ធពន្យារការបង់ពន្ធដារជាតិ

ការទទួលបានឥទ្ធិពលវិសេសចម្បងក្នុងការអនុញ្ញាតអោយមានការជួបលំបាកក្នុងការបង់ពន្ធដារជាតិក្នុងពេលមួយគ្រានោះ តាមរយៈធ្វើការដាក់ពាក្យស្នើសុំទៅការិយាល័យពន្ធដារនោះនឹងអាចទទួលបានការអនុញ្ញាតអោយពន្យារក្នុងការបង់ពន្ធមួយខែ ប្រសិនបើមានហេតុផលដូចខាងក្រោមនេះ ការពន្យារនៃការបង់ពន្ធក៏ទទួលស្គាល់ដែរ។ ដូចសូមទាក់ទងពិគ្រោះជាមួយនិងនាយកដ្ឋានពន្ធដារ។ ជាបឋមសូមទូរស័ព្ទមកពិគ្រោះជាមួយមជ្ឈមណ្ឌលពិគ្រោះអំពីការពន្យារពេលនៃនាយកដ្ឋានពន្ធដារ។ ការិយាល័យពន្ធដារនឹងធ្វើការពន្លឿនក្នុងការត្រួតពិនិត្យជាបឋម។

- ក្នុងករណីចំណូលទាក់ទងនឹងអាជីវកម្មជាដើមនៃកំឡុងពេលណាមួយ(លើសពី1ខែ) ចាប់ពីខែ2 ឆ្នាំ2020 បានធ្លាក់ចុះលើសពីប្រហែល 20%ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសាររងឥទ្ធិពលនៃធាតុចម្លងវីរុសកូវីដ-19 ប្រភេទថ្មី

- មានមូលហេតុពិសេសដូចខាងក្រោម សូមផ្តល់ដំណឹងនៅពេលពិគ្រោះ។
- មានការខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើនដោយសារធាតុចម្លងវីរុសកូវីដ-19
- សាមីខ្លួនឬក្រុមគ្រួសារបានកើតជំងឺ

ករណីពេលទទួលបានការអនុញ្ញាតអោយពន្យារ

- ◆ ជាទូទៅ ការបង់ពន្ធត្រូវបានលើកលែងសម្រាប់រយៈពេល1ឆ្នាំ។
- ◆ កំឡុងពេលកំពុងតែពន្យារ ពន្ធលើការបង់យឺតត្រូវបានកាត់បន្ថយឬក៏អនុគ្រោះ។
- ◆ ទ្រព្យសម្បត្តិដែលត្រូវរឹបអូសឬក៏ទ្រព្យសម្បត្តិដែលមានតម្លៃជាទឹកប្រាក់ (លក់ដើម្បីយកជាសាច់ប្រាក់) ត្រូវបានពន្យារ។



● សាកសួរព័ត៌មាន

នាយកដ្ឋានពន្ធដារជាតិ (URLខាងក្រោមឬក៏QRនៅខាងស្តាំ)

https://www.nta.go.jp/taxes/nozei/nofu_konnan.htm



ប្រព័ន្ធពន្យារការបង់ពន្ធតាមតំបន់

ក្នុងករណីដែលនៅគ្រានេះ មានការលំបាកក្នុងការបង់ពន្ធតាមតំបន់ដោយសាររងឥទ្ធិពលនៃធាតុចម្លងវីរុសកូវីដ-19 ក្នុងករណីស្នើសុំទៅរដ្ឋបាលតំបន់ មានករណីអាចទទួលបានការអនុញ្ញាតអោយពន្យារពេលប្រមូលពន្ធ។ ម្យ៉ាងទៀត ក្នុងករណីមានមូលហេតុចាំបាច់ដូចខាងក្រោម មានករណីអាចទទួលបានការអនុញ្ញាតពិសេសអោយពន្យារពេលប្រមូលពន្ធ។ ជាបឋម សូមទូរស័ព្ទទៅពិគ្រោះជាមួយរដ្ឋបាលតំបន់ដែលត្រូវបង់។

- ក្នុងករណីចំណូលទាក់ទងនឹងអាជីវកម្មជាដើមនៃកំឡុងពេលណាមួយ(លើសពី1ខែ) ចាប់ពីខែ2 ឆ្នាំ2020 បានធ្លាក់ចុះលើសពីប្រហែល20%ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសាររងឥទ្ធិពលនៃធាតុចម្លងវីរុសកូវីដ-19 ប្រភេទថ្មី

- មានមូលហេតុពិសេសដូចខាងក្រោម សូមផ្តល់ដំណឹងនៅពេលពិគ្រោះ។
- មានការខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើនដោយសារធាតុចម្លងវីរុសកូវីដ-19
- សាមីខ្លួនឬក្រុមគ្រួសារបានកើតជំងឺ

ករណីពេលទទួលបានការអនុញ្ញាតអោយពន្យារ

- ◆ ជាទូទៅ ការបង់ពន្ធត្រូវបានលើកលែងសម្រាប់រយៈពេល1ឆ្នាំ។
- ◆ កំឡុងពេលកំពុងតែពន្យារ ពន្ធលើការបង់យឺតត្រូវបានកាត់បន្ថយឬក៏អនុគ្រោះ។
- ◆ ទ្រព្យសម្បត្តិដែលត្រូវរឹបអូសឬក៏ទ្រព្យសម្បត្តិដែលមានតម្លៃជាទឹកប្រាក់ (លក់ដើម្បីយកជាសាច់ប្រាក់) ត្រូវបានពន្យារ។



● ទំនាក់ទំនងសាកសួរព័ត៌មាន

ពិគ្រោះយោបល់លម្អិតទាក់ទងនឹងការពន្យារបង់ពន្ធ · សាកសួរព័ត៌មាន អាជ្ញាធរតាមតំបន់ខេត្តក្រុង · ភូមិឃុំ។



ស្តីអំពីការពន្យារបង់ថ្លៃភ្លើង • ហ្គាស ថ្លៃសេវាទូរស័ព្ទ ថ្លៃសេវាទូរទស្សន៍ **NHK** ជាដើម

ចំពោះអ្នកដែលមានហេតុផលពិបាកក្នុងការបង់ថ្លៃភ្លើង ហ្គាស ថ្លៃសេវាទូរស័ព្ទ ថ្លៃសេវាទូរទស្សន៍ NHK (※ 1) ដោយសាររងឥទ្ធិពលពីវិវិសធម្មតាឬឥទ្ធិពលមិនច្បាស់លាស់ មិនថាជាបុគ្គលឬសហគ្រាសក៏ដោយ យើងពិចារណាលើស្ថានភាពនោះ និងបានធ្វើការស្នើសុំ (※2) ទៅកាន់អាជីវកម្មផ្តល់សេវាទាំងនោះដើម្បីរកដំណោះស្រាយសមស្របមួយដូចជាការអនុគ្រោះអោយពន្យារពេលក្នុងការបង់ថ្លៃសេវា ឬពន្យារពេលក្នុងការបញ្ឈប់សេវាដោយសារការបង់ថ្លៃយឺតយ៉ាវ។

- (※ 1) ចំពោះថ្លៃសេវាទូរទស្សន៍ NHK ក៏មានការលើកលែងផងដែរទៅតាមចំណូល។
- (※ 2) ក្រៅពីនេះចំពោះថ្លៃទឹកស្អាតនិងទឹកកខ្វក់ និងថ្លៃឈ្នួលលំនៅដ្ឋានរដ្ឋ ចំពោះអ្នកដែលមានមូលហេតុពិបាកក្នុងការបង់ យើងពិចារណាលើស្ថានភាពនេះនិងបានដាក់សំណើទៅកាន់អាជីវកម្មផ្តល់សេវាទាំងនោះដើម្បីរកដំណោះស្រាយយ៉ាងឆាប់រហ័សនិងសមស្របមួយ ដូចជាការអនុគ្រោះអោយពន្យារពេលក្នុងការបង់ជាដើម។



● សាកសួរព័ត៌មាន

លោកអ្នកដែលមានកង្វល់ទាក់ទងនឹងថ្លៃភ្លើង ហ្គាស ថ្លៃសេវាទូរស័ព្ទ ថ្លៃសេវាទូរទស្សន៍ NHK សូមមេត្តាទាក់ទងទៅពិគ្រោះជាមួយក្រុមហ៊ុនផ្តល់សេវាដែលលោកអ្នកចុះកិច្ចសន្យាជាមុនសិន។

តារាងភ្នាក់ងារអាជីវកម្មដែលទាក់ទងនឹងវិក័យប័ត្រអគ្គិសនី(រួមទាំងកាលបរិច្ឆេទឆ្លើយតប)
https://www.enecho.meti.go.jp/coronavirus/pdf/list_electric.pdf

តារាងភ្នាក់ងារអាជីវកម្មដែលទាក់ទងនឹងវិក័យប័ត្រហ្គាស (រួមទាំងកាលបរិច្ឆេទឆ្លើយតប)
https://www.enecho.meti.go.jp/coronavirus/pdf/list_gas.pdf

តារាងក្រុមហ៊ុនដែលមានដំណោះស្រាយទាក់ទងនឹងថ្លៃទូរស័ព្ទ (រួមទាំងក្រុមហ៊ុនមានគំរោងដោះស្រាយ)
https://www.soumu.go.jp/main_content/000682993.pdf

ច្រកពិគ្រោះទាក់ទងនឹងថ្លៃសេវាទូរទស្សន៍ NHK
https://pid.nhk.or.jp/jushinryo/corona_jushinryo.html

ចំពោះការលើកលែងថ្លៃសេវាទូរទស្សន៍ NHK
https://pid.nhk.or.jp/jushinryo/corona_jigyousyo_tasuu.html

ការកែប្រែពិសេសនៃទឹកប្រាក់ចំណូលប្រចាំខែគោលសម្រាប់ថ្លៃធានារ៉ាប់រងសោធននិរត្តន៍សុខុមាលភាព។ល។



ការកែប្រែពិសេសនៃទឹកប្រាក់ចំណូលប្រចាំខែគោលសម្រាប់ថ្លៃធានារ៉ាប់រងសោធននិរត្តន៍សុខុមាលភាព។ល។

ក្នុងករណីដែលប្រាក់ចំណូលធ្លាក់ចុះខ្លាំងដោយសារការផ្អាកការងារដោយរងឥទ្ធិពលនៃអាគម្ពីរវិសក្សវ័ណ្ណប្រភេទថ្មី ក្នុងករណីបំពេញលក្ខខណ្ឌកំណត់មួយ គេអាចធ្វើការកែប្រែតាមរយៈវិធានការពិសេសចាប់ពីខែបន្ទាប់តទៅ នូវទឹកប្រាក់ចំណូលប្រចាំខែគោលសម្រាប់ថ្លៃធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសោធននិរត្តន៍សុខុមាលភាពជាដើម ដោយមិនចាំបាច់ដល់ការកែប្រែនៅពេលកំណត់ (កែប្រែចាប់ពីខែទី4) នោះឡើយ។

【បុគ្គលគោលដៅ】

- បុគ្គលទាំងឡាយណាដែលបំពេញលក្ខណៈទាំងអស់ពី(1) ដល់ (3) គឺជាគោលដៅ
- (1) បុគ្គលដែលមានខែណាមួយក្នុងចន្លោះខែ4 ដល់ខែ7 ឆ្នាំ2020 ដែលមានប្រាក់ចំណូលធ្លាក់ចុះខ្លាំងដោយសារការផ្អាកការងារ(រួមទាំងចំនួនម៉ោង) ដោយរងឥទ្ធិពលនៃអាគម្ពីរវិសក្សវ័ណ្ណប្រភេទថ្មី
 - (2) អ្នកដែលនៅខែដែលមានប្រាក់ចំណូលធ្លាក់ចុះខ្លាំង មានប្រាក់ចំណូលសរុប (សម្រាប់1ខែ) ធ្លាក់ចុះទាបជាងកំរិតគោលនៃប្រាក់ចំណូលចំនួនលើសពី2លំដាប់ថ្នាក់
 - ※ ទោះជាគ្មានការប្រែប្រួលប្រាក់ឈ្នួលថេរ (តំលៃឯកតានៃប្រាក់ខែគោល ប្រាក់ថ្ងៃ។ល។) ក៏ជាកម្មវត្ថុដែរ។
 - (3) សាមីខ្លួនចុះហត្ថលេខាលើឯកសារឯកភាពលើខ្លឹមសារនៃការកែប្រែតាមរយៈវិធានការពិសេសនេះ
 - ※ ត្រូវការអោយសាមីខ្លួនអ្នកមានធានារ៉ាប់រងយល់អោយបានជាក់លាក់ និងឯកភាពជាមុនសិន។ (រួមទាំងការឯកភាពលើទឹកប្រាក់គណនាផ្អែកលើប្រាក់ចំណូលគោលក្រោយកែប្រែ សម្រាប់ថវិកាឧបត្ថម្ភចំពោះការរងរបួសនិងជំងឺថវិកាឧបត្ថម្ភសម្រាប់ការសម្រាលកូន និងប្រាក់សោធននិរត្តន៍ផងដែរ។)
 - ※ វិធានការពិសេសនេះ អ្នកមានធានារ៉ាប់រងម្នាក់មិនអាចស្នើសុំបានច្រើនដងឡើយ។

【ថ្លៃធានារ៉ាប់រងគោលដៅ】

ក្នុងករណីដែលប្រាក់ចំណូលជាដើមធ្លាក់ចុះខ្លាំងក្នុងចន្លោះខែ4 ដល់ខែ7 ឆ្នាំ2020 ដោយសារការផ្អាកការងារ នោះថ្លៃធានារ៉ាប់រងនៃខែបន្ទាប់គឺចន្លោះខែ5 ដល់ខែ8 ឆ្នាំ2020គឺជាគោលដៅ។

- ※ ថ្លៃធានារ៉ាប់រងដែលបានដាក់ពាក្យជូនដំណឹងត្រឹមចុងខែ1 ឆ្នាំ2021 ប៉ុណ្ណោះគឺជាគោលដៅ។ ចំពោះមុនពេលនោះគេអាចស្នើសុំត្រឡប់ក្រោយបាន ប៉ុន្តែដើម្បីអោយផលប៉ះពាល់ដល់រដ្ឋបាលផ្នែកបៀវត្ស និងការទូរទាត់ពន្ធនៅចុងឆ្នាំមានកំរិតតិចបំផុត ក្នុងករណីមានបំណងកែប្រែ សូមដាក់ពាក្យអោយបានរួសរាន់បំផុត។

【អំពីនីតិវិធីស្នើសុំ】

សូមដាក់ពាក្យស្នើសុំទៅការិយាល័យសោធននិរត្តន៍មានសមត្ថកិច្ចដោយភ្ជាប់មកជាមួយនូវពាក្យស្នើសុំ និងលិខិតជូនដំណឹងអំពីការកែប្រែទឹកប្រាក់ប្រចាំខែ (តាមរយៈវិធានការកែប្រែពិសេស)។

- ※ សូមផ្ញើតាមប្រៃសណីយ៍ទៅកាន់ការិយាល័យសោធននិរត្តន៍មានសមត្ថកិច្ច។ (ដាក់ជូននៅច្រកទទួលភ្ញៀវក៏បាន។)
- ※ គេអាចទាញយកនូវលិខិតជូនដំណឹងនិង ពាក្យស្នើសុំពីគេហទំព័ររបស់អង្គភាពសោធននិរត្តន៍ជប៉ុនបាន។
- ※ ក្នុងករណីចូលធានារ៉ាប់រងជាមួយសហជីពធានារ៉ាប់រងសុខភាព សូមទាក់ទងទៅសហជីពធានារ៉ាប់រងសុខភាព ដើម្បីស្នើសុំកែប្រែពិសេសលើប្រាក់ចំណូលប្រចាំខែគោលសម្រាប់គណនាថ្លៃធានារ៉ាប់រងសុខភាព។

i ● សាកសួរព័ត៌មានតាមរយៈ

លេខទូរស័ព្ទសម្រាប់អ្នក
ចូលសោធននិរត្តន៍

0 5 7 0 - 0 0 7 - 1 2 3 (លេខទូរស័ព្ទណែនាំ)

0 3 - 6 8 3 7 - 2 9 1 3 (ក្នុងករណីទូរស័ព្ទចេញពីលេខចាប់ផ្តើមដោយលេខ050)

· ម៉ោងទទួល៖ ថ្ងៃ-សុក្រ៖ ម៉ោង8:30នាទីព្រឹក-ម៉ោង7ល្ងាច ថ្ងៃសៅរ៍សប្តាហ៍ទី2៖ ម៉ោង9:30នាទីព្រឹក-ម៉ោង4

ចំពោះសេចក្តីលំអិតសូមស្វែងរកពាក្យខាងក្រោម ឬមើលតាម **QR** កូដខាងស្តាំនេះ។

អង្គភាពសោធននិរត្តន៍ជប៉ុន ការកែប្រែពិសេស

ស្វែងរក

<https://www.nenkin.go.jp/tokusetsu/tokureikaitei.html>

ថវិកាឧបត្ថម្ភសម្រាប់ស្ថេរភាពនៃលំនៅដ្ឋាន(ថ្លៃជួលផ្ទះ)

ផ្អែកទៅលើស្ថានភាពវិកលដាលនៃវិស័យកម្មកសិកម្ម ធ្វើអោយអាជីវកម្មកសិកម្មដំណើរការហើយចំណូលក៏បានថយចុះជាដើម ទោះបីជាមិនទាន់ដល់ដំណាក់កាលបាត់បង់ការងារឬបិទអាជីវកម្មក៏ដោយ ប្រសិនបើស្ថិតក្នុងស្ថានភាពបែបនេះ ចំពោះបុគ្គលដែលមានការព្រួយបារម្ភក្នុងការបាត់បង់លំនៅដ្ឋានយើងនឹងផ្តល់ជូននូវថវិកាដែលមានទឹកប្រាក់ស្មើនឹងថ្លៃជួលផ្ទះ ក្នុងមួយរយៈពេល។

ថវិកាឧបត្ថម្ភសម្រាប់ស្ថេរភាពនៃលំនៅដ្ឋាន

ផ្តល់ជូនសម្រាប់បុគ្គល (លក្ខខណ្ឌបច្ចុប្បន្ន)

- បុគ្គលដែលឈប់ពីការងារ
- បុគ្គលដែលបិទអាជីវកម្មក្នុងកំឡុងរយៈពេល 2 ឆ្នាំ



ក្រោយពីការកែសម្រួល

- បុគ្គលដែលឈប់ពីការងារ
- បុគ្គលដែលបិទអាជីវកម្មក្នុងកំឡុងរយៈពេល 2 ឆ្នាំ
- ចំពោះបុគ្គលដែលមានស្ថានភាពស្រដៀងទៅនឹងបុគ្គលដែលឈប់ពីការងារនិងបុគ្គលដែលបិទអាជីវកម្មដោយមិនអាស្រ័យទៅលើស្ថានភាពផ្ទាល់ខ្លួន
- បុគ្គលដែលពាក់ព័ន្ធជាជាហេតុដែលមិនអាចកាន់កាប់ការទទួលបានប្រាក់ខែត្រូវបានថយចុះ

សម្រាប់បុគ្គល បុគ្គលដែលឈប់ពីការងារ • បុគ្គលដែលបិទអាជីវកម្មក្នុងរយៈពេល 2 ឆ្នាំ និងបុគ្គលដែលអាជីវកម្មត្រូវបានឈប់សម្រាកធ្វើអោយប្រាក់ចំណូលថយចុះជាដើម ដែលមានកំរិតស្ថានភាពស្រដៀងទៅនឹងការបាត់បង់ការងារជាដើម។

រយៈពេលផ្តល់ជូន ជាគោលការណ៍មានរយៈពេលចំនួន 3 ខែ (ករណីកំពុងស្វែងរកការងារជាដើមអាចបន្តបានចំនួន 3 ខែទៀត (ច្រើនបំផុតផ្តល់ជូនបានចំនួន 9 ខែ))

ទឹកប្រាក់ផ្តល់ជូន (ស្តង់ដារតំបន់ពិសេសនៅក្រុងតូក្យូ) នៅលើ៖ 53,700 យ៉េន គ្រួសារដែលមានសមាជិក 2 នាក់ : 64,000 យ៉េន គ្រួសារដែលមានសមាជិក 3 នាក់ : 69,800 យ៉េន

- លក្ខខណ្ឌទទួល**
- លក្ខខណ្ឌនៃប្រាក់ចំណូល : ចំណូលសរុបនៃគ្រួសារ ពន្ធស្នាក់នៅគិតជាមធ្យមដែលមិនតម្រូវអោយបង់ពន្ធគិតជាទឹកប្រាក់ចំណូល $1/12 +$ ថ្លៃជួលផ្ទះ (ដែនកំណត់ចំនួនទឹកប្រាក់ស្តង់ដារពិសេសនៃជំនួយឧបត្ថម្ភផ្នែកលំនៅឋាន) ដែលមិនលើសកំណត់ (ស្តង់ដារតំបន់ពិសេសនៅក្រុងតូក្យូ) នៅលើ៖ 13.8 ម៉ឺនយ៉េន、 គ្រួសារដែលមានសមាជិក 2 នាក់ : 19.4 ម៉ឺនយ៉េន គ្រួសារដែលមានសមាជិក 3 នាក់ : 24.1 ម៉ឺនយ៉េន
 - លក្ខខណ្ឌនៃទ្រព្យសម្បត្តិ : គ្រួសារដែលមានទឹកប្រាក់សន្សំ មិនលើសពីចំនួនខាងក្រោម (ចំនួនទឹកប្រាក់មិនលើសពី 100 ម៉ឺនយ៉េន) (ស្តង់ដារតំបន់ពិសេសនៅក្រុងតូក្យូ) នៅលើ៖ 50.4 ម៉ឺនយ៉េន គ្រួសារដែលមានសមាជិក 2 នាក់ : 78 ម៉ឺនយ៉េន គ្រួសារដែលមានសមាជិក 3 នាក់ : 100 ម៉ឺនយ៉េន
 - លក្ខខណ្ឌក្នុងពេលស្វែងរកការងារជាដើម : ស្វែងរកនិងយកចិត្តទុកដាក់ក្នុងការធ្វើសកម្មភាពស្វែងរកការងារ
 ※ នៅពេលដាក់ពាក្យ មិនចាំបាច់ភ្ជាប់មកជាមួយពាក្យស្នើសុំរកការងារធ្វើពីហាឡូឡី (ハローワーク) (ថ្ងៃទី 30 ខែ 4 ~)

ជាដើម


i ● ចំពោះសំណួរទូទៅ សូមទាក់ទងទៅមជ្ឈមណ្ឌលពិគ្រោះរួម
0120-23-5572 ※ 9:00~21:00 (រួមទាំង សេវា អាទិត្យ • បុណ្យជាតិ)

● ចំពោះគេហទំព័របង្កើតឡើងពិសេសសម្រាប់ការឧបត្ថម្ភជីវភាព (ថវិកាឧបត្ថម្ភសម្រាប់ស្ថេរភាពនៃលំនៅដ្ឋាន) គឺមាននៅទីនេះ

● សាកសួរព័ត៌មាន • ដាក់ពាក្យស្នើសុំ
 អង្គភាពគាំទ្រការពិគ្រោះយោបល់ទ្រទ្រង់ខ្លួននៅតាមតំបន់ដែលអ្នកស្នាក់នៅ
 តារាងទំនាក់ទំនងទូទាំងប្រទេស <https://www.mhlw.go.jp/content/000614516.pdf>

ប្រព័ន្ធខបត្តម្ភពិគ្រោះយោបល់ទ្រទ្រង់ខ្លួនឯងសម្រាប់ជនដែលមានជីវភាពលំបាក

ចំពោះបុគ្គលដែលមានជីវភាពលំបាកដែលត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗ យើងមានការអនុវត្តក្នុងការជួយខបត្តម្ភយ៉ាងទូលំទូលាយសម្របទៅតាមស្ថានភាពនៃបុគ្គលម្នាក់ៗ។



ឧទាហរណ៍នៃចំណុចដែលត្រូវខបត្តម្ភ

គាំទ្រការធ្វើការងារ • គាំទ្រការរៀបចំធ្វើការងារ

- ផ្តល់ដំបូន្មានពីការងារ និងគាំទ្រក្នុងការស្វែងរកការងារជូនបុគ្គល។
- ករណីអ្នកដែលមានការព្រួយបារម្ភក្នុងការធ្វើការងារ និងមានការលំបាកក្នុងការបង្កើតទំនាក់ទំនង យើងនឹងគាំទ្របង្កើតសិក្ខាសាលានិងជួយផ្តល់ជូនបទពិសោធក្នុងការសាកល្បងធ្វើការងារ។

គាំទ្រក្នុងការកែលម្អនៃសេដ្ឋកិច្ចគ្រួសារ

- ស្ថានភាពសេដ្ឋកិច្ចគ្រួសារ តាមរយៈការ «ការមើលឃើញជារូបរាង» យើងនឹងស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច ហើយអនុវត្តក្នុងការសម្របសម្រួលកម្ចីប្រាក់ជាដើម។
- យើងមានការខបត្តម្ភចំពោះ ការជំពាក់ថ្លៃជួលផ្ទះ បង់ពន្ធ និងថ្លៃបង់សេវាសាធារណៈជាដើម ហើយនិងគាំទ្រក្នុងការប្រើប្រាស់ប្រព័ន្ធខបត្តម្ភផ្សេងៗទៀត។

ថវិកាខបត្តម្ភស្ថានភាពនៃលំនៅដ្ឋាន

- ការឈប់ពីការងារជាដើមធ្វើអោយសេដ្ឋកិច្ចមានភាពលំបាកចំពោះបុគ្គលដែលបាត់បង់កន្លែងស្នាក់នៅនិងបុគ្គលដែលមានការព្រួយបារម្ភក្នុងការបាត់បង់កន្លែងស្នាក់នៅ តាមរយៈការធ្វើសកម្មភាពស្វែងរកការងារធ្វើគឺជាលក្ខខណ្ឌក្នុងការទទួលបានថវិកាខបត្តម្ភថ្លៃជួលផ្ទះដែលមានរយៈពេលកំណត់។

ការខបត្តម្ភសម្រាប់ជីវភាពមួយរយៈពេល

- ចំពោះបុគ្គលដែលបាត់បង់ទីកន្លែងស្នាក់នៅ យើងនឹងខបត្តម្ភចំពោះតម្រូវការចាំបាច់សម្រាប់រស់នៅ ដូចជាស្បៀង អាហារ សម្លៀកបំពាក់ និងលំនៅដ្ឋានក្នុងមួយរយៈពេល។

i ● ពិគ្រោះយោបល់ សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាននៅតំបន់ដែលអ្នកស្នាក់នៅ និងអង្គការនៃគម្រោងសេវាខបត្តម្ភពិភាក្សាទ្រទ្រង់ខ្លួនឯង។

ប្រព័ន្ធខបត្ថម្ភសុខុមាលភាព

ប្រព័ន្ធសុខុមាលភាពគឺជាគោលដៅក្នុងការលើកស្ទួយ ទ្រទ្រង់សម្រាប់តម្រូវការទាបបំផុតក្នុងការរស់នៅនិងការរីកលូតលាស់ក្នុងការទ្រទ្រង់ខ្លួនឯងដើម្បីឆ្លើយតបទៅនឹងកំរិតជីវភាពដែលលំបាក។ ម្យ៉ាងទៀត ការស្នើសុំការខបត្ថម្ភសម្រាប់ជីវភាពរស់នៅគឺជាសិទ្ធិរបស់ពលរដ្ឋ។ អ្នកណាក៏អាចត្រូវការការខបត្ថម្ភសម្រាប់ជីវភាពរស់នៅដែរ ហេតុដូច្នោះហើយសូមកុំរាងកកក្នុងការពិគ្រោះជាមួយរដ្ឋបាលមូលដ្ឋាន។

តើបុគ្គលណាខ្លះដែលអាចទទួលបានការខបត្ថម្ភសម្រាប់ជីវភាពរស់នៅ

- ការខបត្ថម្ភសម្រាប់ជីវភាពរស់នៅត្រូវបានផ្តល់ជូនសម្រាប់តម្រូវការចាំបាច់ដោយផ្អែកទៅលើការប្រើប្រាស់របស់ទាំងអស់នោះដែលមានដូចជាការប្រើប្រាស់ទ្រព្យសម្បត្តិ និងលទ្ធភាពផ្សេងៗជាដើម។
 - (ខាងក្រោមនេះគឺជាលក្ខខណ្ឌសម្រាប់បុគ្គលដែលអាចទទួលបាន)
 - ទ្រព្យសម្បត្តិសម្រាប់ប្រើប្រាស់បានដូចជា អចលនទ្រព្យ រថយន្ត ប្រាក់សន្សំជាដើមដែលមិនអាចយល់មកប្រើប្រាស់បានភ្លាមៗ ។
 - ※ ករណីមានអចលនទ្រព្យ និង រថយន្ត អាចអនុគ្រោះបាន។
 - មិនអាចធ្វើការងារឬក៏ទោះបីជាកំពុងតែធ្វើការងារក៏ដោយ ក៏នៅតែមិនអាចផ្គត់ផ្គង់តម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅបាន។
 - ទោះបីជាប្រើប្រាស់ប្រាក់សោធននិវត្តន៍និងប្រើប្រាស់បុគ្គលសិទ្ធិសុខសង្គមក៏ដោយ ក៏នៅតែមិនអាចផ្គត់ផ្គង់តម្រូវការចាំបាច់សម្រាប់ ជីវភាពរស់នៅ
 - ផ្តល់អាទិភាពជូនដល់បុគ្គលដែលស្ថិតក្រោមភាពពិការភាពពិការភាពពិការភាព ឬក៏ធ្លាប់ប្រើប្រាស់អាណាព្យាបាល។
 - ※ នៅពេលធ្វើការស្នើសុំ ប្តីប្រពន្ធ និងអាណាព្យាបាលដែលមានកូនរៀនក្រោមមធ្យមសិក្សាថ្នាក់ទី៩នឹងក្លាយជាគោលដៅដ៏សំខាន់សម្រាប់ស្រាវជ្រាវ។ តាមច្បាប់ទូទៅបុគ្គលិកជំនាញនៃការិយាល័យសុខុមាលភាពស្វែងរកនិងទៅជួបផ្ទាល់ដើម្បីធ្វើការសាកសួរថាពិតជាអាចនឹងផ្តល់ការខបត្ថម្ភបានឬទេ។ ចំពោះបុគ្គលដែលស្ថិតក្រោមភាពពិការភាពពិការភាពពិការភាព យើងពិនិត្យត្រឹមតែឯកសារយោង។
 - ※ ចំណាយចាំបាច់សម្រាប់ជីវភាពរស់នៅ ត្រូវបានកំណត់ដោយអាយុនិងចំនួនសមាជិកគ្រួសារជាដើម (ចំណាយទាបបំផុតសម្រាប់ចិញ្ចឹមជីវិត) ចំណាយទាបបំផុតសម្រាប់ចិញ្ចឹមជីវិតក្នុងប្រាក់ចំណូលខាងក្រោម ដែលអាចទទួលបានការខបត្ថម្ភសុខុមាលភាព។



- ដើម្បីវិនិច្ឆ័យក្នុងការដែលអាចទទួលបានការខបត្ថម្ភសុខុមាលភាព ចំណុចដែលបានរៀបរាប់នៅខាងលើ និងបទប្បញ្ញត្តិលំអិតផ្សេងទៀតសេចក្តីលំអិត សូមពិភាក្សាជាមួយការិយាល័យសុខុមាលភាពស្វែងរកនិងទៅជួបផ្ទាល់នៅតាមតំបន់ដែលអ្នកស្នាក់នៅ។

លំហូរនៃនីតិវិធី

- សូមពិគ្រោះជាមួយការិយាល័យសុខុមាលភាពសង្គមស្វ័យភាពរបស់មូលដ្ឋាននៅតាមតំបន់ដែលអ្នកស្នាក់នៅ (ផ្នែកពិគ្រោះយោបល់សុខុមាលភាព) ។
- នៅពេលធ្វើការស្នើសុំ ដើម្បីអនុម័តក្នុងការផ្តល់ការខបត្ថម្ភ ថាអាចនឹងផ្តល់ជូននៅការខបត្ថម្ភឬទេ ការិយាល័យសុខុមាលភាពសង្គមនឹងធ្វើការចុះទៅជួបស្រាវជ្រាវពីទ្រព្យសម្បត្តិជាដើម។
- ការស្រាវជ្រាវខាងលើនឹងធ្វើការវិនិច្ឆ័យ ហើយការិយាល័យសុខុមាលភាពសង្គមនឹងធ្វើការសម្រេចក្នុងរយៈពេល14ថ្ងៃក្នុងការផ្តល់ជូនការខបត្ថម្ភឬទេ។

បន្ទាប់ពីទទួលបានការខបត្ថម្ភសុខុមាលភាព

- ក្នុងកំឡុងពេលទទួលបានការខបត្ថម្ភសុខុមាលភាព អ្នកជំនាញការិយាល័យនឹងចុះទៅធ្វើការស្រាវជ្រាវច្រើនដងក្នុងមួយឆ្នាំ និងចាំបាច់ត្រូវធ្វើតាមការណែនាំស្តីពីជីវភាពរស់នៅរបស់អ្នកជំនាញការិយាល័យ។
- ក្នុងកំឡុងពេលទទួលបានការខបត្ថម្ភសុខុមាលភាព ចាំបាច់ត្រូវតែរាយការណ៍ពីស្ថានភាពប្រាក់ចំណូលជាដៀងរាល់ខែ។
- ក្រៅពីចំណាយចិញ្ចឹមជីវិតផ្សេងទៀត ថ្លៃផ្ទះយើងខបត្ថម្ភចំនួនទឹកប្រាក់ស្ថិតក្នុងកំរិតស្តង់ដារជាក់លាក់មួយ។
- លើសពីនេះទៅទៀត តម្រូវការព្យាបាលនិងថែទាំ ក៏យើងខបត្ថម្ភអោយដែរ។
- អ្នកអាចនឹងទទួលបានជំនួយដូចជាការពិភាក្សាអំពីសេដ្ឋកិច្ចគ្រួសារ ថ្លៃសិក្សារបស់កូន • ការចិញ្ចឹមជីវិត និងការងារជាដើម (លើកលែងសម្រាប់រដ្ឋបាលនៅតំបន់មួយផ្នែកមិនរាប់បញ្ចូល)

i ● សូមទាក់ទងពិភាក្សាជាមួយការិយាល័យសុខុមាលភាពស្វែងរកនិងទៅជួបផ្ទាល់នៅតាមតំបន់ដែលអ្នកស្នាក់នៅ

ថវិកាឧបត្ថម្ភសម្រាប់រងរបួសនិងជំងឺ

ថវិកាឧបត្ថម្ភសម្រាប់រងរបួសនិងជំងឺគឺជាប្រព័ន្ធយួយដៃលក់ជូននូវការធានានៃប្រាក់ចំណូលក្នុងករណីបុគ្គលដែលមានធានារ៉ាប់រងសុខភាពជាដើម ដែលបានឈប់សម្រាកពីការងារដើម្បីព្យាបាលជំងឺនិងរបួសដែលកើតឡើងក្រៅពីគ្រោះថ្នាក់ក្នុងពេលធ្វើការងារ។ បុគ្គលដែលបានឆ្លងរ៉ាំរ៉ៃសម្រាប់រងរបួស ដើម្បីសម្រាកព្យាបាលហើយមិនអាចទៅធ្វើការបានក៏អាចប្រើប្រាស់ថវិកាឧបត្ថម្ភនេះបានដែរ។

- គ្មានធាតុសញ្ញា ប៉ុន្តែលទ្ធផលនៃការត្រួតពិនិត្យ «ឆ្លងធាតុរ៉ាំរ៉ៃសក្ខីភាព» ក្រោយពេលបានដឹងហើយត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ
- មានធាតុសញ្ញាដូចជាក្តៅខ្លួនជាដើម សម្រាកពីការងារដើម្បីទៅព្យាបាល អ្នកអាចទទួលបានថវិកាឧបត្ថម្ភនេះ។

លក្ខខណ្ឌក្នុងការទទួល

- ការឧបត្ថម្ភត្រូវបានធ្វើឡើងនៅពេលដែលបំពេញគ្រប់លក្ខខណ្ឌដូចខាងក្រោម
- ① ការឈប់សម្រាកពីការងារដើម្បីព្យាបាលជំងឺនិងរបួសដែលកើតឡើងក្រៅពីគ្រោះថ្នាក់ក្នុងពេលធ្វើការងារ។
 - ✘ ជំងឺនិងរបួសដែលកើតឡើងក្នុងពេលកំពុងធ្វើការនិងពេលធ្វើដំណើរទៅធ្វើការ ស្ថិតក្រោមការឧបត្ថម្ភនៃធានារ៉ាប់រងគ្រោះថ្នាក់ក្នុងឧស្សាហកម្ម។
 - ② ការឈប់សម្រាកពីការងារលើសពី 4 ថ្ងៃ
 - ✘ ចំណាយពេលចំនួន 3 ថ្ងៃជាប់គ្នាដើម្បីព្យាបាលរបួសនិងជំងឺ (រយៈពេលរងចាំ) បន្តឈប់សម្រាកពីការងារចំនួន 4 ថ្ងៃឡើងទៅនឹងទទួលបានការឧបត្ថម្ភនេះ។
 - ✘ រយៈពេលរងចាំគិតបញ្ចូល ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ សេវាវេជ្ជសាស្ត្រ បុណ្យជាតិនិងផែនការសម្រាករបស់អ្នក។

រយៈពេលទទួល

ក្រោយពីថ្ងៃបានទទួលប្រាក់ឧបត្ថម្ភរហូតដល់រយៈពេលយូររបំផុតចំនួន 1 ឆ្នាំ 6 ខែ

- ✘ អ្នកនឹងទទួលបានការឧបត្ថម្ភចំនួន 1 ឆ្នាំ 6 ខែក្នុងថ្ងៃដែលបំពេញគ្រប់តាមលក្ខខណ្ឌរបស់ប្រាក់ឧបត្ថម្ភរបួសនិងជំងឺ។

ចំនួនទឹកប្រាក់ឧបត្ថម្ភក្នុង 1 ថ្ងៃ

ស្មើនឹងចំនួនទឹកប្រាក់ 2 ភាគ 3 នៃចំនួនទឹកប្រាក់ 1 ភាគ 30 នៃស្តង់ដារចំនួនទឹកប្រាក់ចំណូលមធ្យមក្នុងរយៈពេល 12 ខែចុងក្រោយ មុនខែដែលបានទទួលថវិកាឧបត្ថម្ភរបួសនិងជំងឺ

- ✘ ចំនួនទឹកប្រាក់ដែលបានផ្តល់ជូន ប្រសិនបើគិតជាចំនួនទឹកប្រាក់ឧបត្ថម្ភរបួសនិងជំងឺ ចំនួនទឹកប្រាក់ដែលខ្វះខាតនឹងផ្តល់ជូនដើម្បីអោយស្មើនឹងចំនួនទឹកប្រាក់ឧបត្ថម្ភរបួសនិងជំងឺ។

$$\begin{array}{c} \text{ចំនួនទឹកប្រាក់} \\ \text{សរុបដែលដែល} \\ \text{ទទួលបាន} \end{array} = \begin{array}{c} \text{ចំណូលទឹកប្រាក់} \mathbf{1 \text{ ភាគ } 30} \text{ នៃស្តង់ដារ} \\ \text{ចំនួនទឹកប្រាក់ចំនួនមធ្យម} \\ \text{ក្នុងរយៈពេល } \mathbf{12} \text{ ខែចុងក្រោយ} \end{array} \times \begin{array}{c} \mathbf{2 \text{ ភាគ } 3} \end{array} \times \begin{array}{c} \text{ចំនួនថ្ងៃដែល} \\ \text{ទទួលបាន} \end{array}$$

● ស្តីអំពីសេចក្តីលម្អិតពីតម្រូវការលក្ខខណ្ឌទទួលនិងនីតិវិធីជាក់លាក់ សូមពិនិត្យជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នក។

(✘) ចំពោះអ្នកដែលជាសមាជិកធានារ៉ាប់រងប្រជាជន យោងទៅតាមអនុលោមរបស់អាជ្ញាធរមូលដ្ឋាន អ្នកដែលបានឆ្លងរ៉ាំរ៉ៃសម្រាប់រងរបួសនិងជំងឺនឹងអាចទទួលបានប្រាក់ឧបត្ថម្ភរបួសនិងជំងឺដែរ។ ព័ត៌មានលម្អិតសូមទាក់ទងទៅអាជ្ញាធរមូលដ្ឋានរបស់លោកអ្នក។

ច្បាប់ស្តីពីបទដ្ឋានការងារជំពូកទី26 ក្រុមហ៊ុនមានទំនួលខុសត្រូវក្នុងករណីអោយបុគ្គលិកឈប់សម្រាកពីការងារ ដោយក្នុងកំឡុងពេលឈប់សម្រាកត្រូវផ្តល់ ថវិកាឧបត្ថម្ភពេលសម្រាកពីការងារក្នុងគោលដៅដើម្បីធានាតម្រូវការចំណាយចាំបាច់ក្នុងជីវភាពរស់នៅរបស់បុគ្គលិក។

ដោយមិនគិតពីកាតព្វកិច្ចនៃច្បាប់ស្តីពីបទដ្ឋានការងារ នៅពេលដែលក្រុមហ៊ុនអោយបុគ្គលិកឈប់សម្រាកពីការងារ យើងស្នើសុំអោយក្រុមហ៊ុនមាន ភាពសកម្មក្នុងការប្រើប្រាស់ថវិកាឧបត្ថម្ភសម្របសម្រួលការងារ ដើម្បីជៀសវាងការខាតបង់ក្នុងការចំណាយលើការបង់ថ្លៃពលកម្មបុគ្គលិកនៅពេល សម្រាក។

※សេក្តីលំអិតស្តីអំពីថវិកាឧបត្ថម្ភសម្របសម្រួលការងារ សូមមើលនៅក្នុងគេហទំព័រខាងក្រោម។

មូលហេតុដែលក្រុមហ៊ុនត្រូវតែធ្វើការបង់ថ្លៃចំពោះចំណាយឧបត្ថម្ភពេលសម្រាកពីការងារ

- ▶ ក្រុមហ៊ុនមានទំនួលខុសត្រូវជាយថាហេតុក្នុងករណីសម្រាកធ្វើអាជីវកម្ម កំឡុងពេលផ្អាកធ្វើអាជីវកម្មក្រុមហ៊ុនត្រូវតែចំណាយទៅលើប្រាក់ ឧបត្ថម្ភពេលសម្រាកពីការងារ។
 - ▶ ករណីផ្អាកធ្វើអាជីវកម្មដោយសារគ្រោះមហន្តរាយ ក្រុមហ៊ុនមិនមានកាតព្វកិច្ចទទួលខុសត្រូវក្នុងការបង់ថ្លៃចំណាយឧបត្ថម្ភពេលសម្រាកពី ការងារនោះទេ។
- ករណីផ្អាកធ្វើអាជីវកម្មដោយសារគ្រោះមហន្តរាយមាន2កត្តាដែលយើងទទួលស្គាល់មានដូចខាងក្រោមនេះ។

- ① គ្រោះថ្នាក់ដែលកើតឡើងបណ្តាលមកពីសង្គមខាងក្រៅ
- ② ម្ចាស់អាជីវកម្មបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការប្រុងប្រយ័ត្ន ប៉ុន្តែនៅតែមិនអាចជៀសវាងគ្រោះថ្នាក់បាន

ស្ថិតក្នុង① ឧទាហរណ៍ យោងទៅតាមការស្នើសុំដែលស្ថិតនៅក្រោមការប្រកាសអាសន្ននាគ្រាអាសន្នជាដើម ដែលជាហេតុការណ៍កើតឡើង បណ្តាលមកពីសង្គមខាងក្រៅដែលជាមូលហេតុធ្វើអោយមានការពិបាកក្នុងការដំណើរការអាជីវកម្ម។

ដើម្បីបំពេញបានលក្ខខណ្ឌ ② ជៀសវាងក្នុងការផ្អាកអាជីវកម្ម ដូច្នេះក្រុមហ៊ុនត្រូវតែប្រឹងប្រែងអោយអស់ពីលទ្ធភាពចំពោះវិធានការជាក់ លាក់មួយដែលអាចនិយាយបាន ឧទាហរណ៍

- តាមរយៈការធ្វើការនៅផ្ទះ តើក្រុមហ៊ុនបានធ្វើការពិចារណាអោយបានគ្រប់គ្រាន់ក្នុងការរៀបចំអោយបុគ្គលិកអាចធ្វើការនៅផ្ទះបានដែរឬទេ។
- ទោះបីជាយ៉ាងណាក៏ដោយក៏មិនផ្អាកធ្វើអាជីវកម្មដែរ ដោយមានការងារផ្សេងទៀតដែលអាចអោយបុគ្គលិកធ្វើការបានដែរឬទេ។

អាស្រ័យលើកាលៈទេសៈបែបនេះ យើងនឹងធ្វើការវិនិច្ឆ័យជាលក្ខណៈបុគ្គល។

ដូច្នេះហើយ «ការទទួលបានឥទ្ធិពលពីវិសេចម្តងក្នុងរូបណា» មិនអាចយកមកធ្វើជាហេតុផលមួយទាំងស្រុងដើម្បីបំបាត់កាតព្វកិច្ចក្នុងការបង់ថ្លៃ ចំណាយលើប្រាក់ឧបត្ថម្ភពេលសម្រាកពីការងារបានឡើយ។

ចំនួនទឹកប្រាក់ឧបត្ថម្ភពេលសម្រាកពីការងារ


ថ្លៃឈ្នួលមធ្យម (ចំនួនទឹកប្រាក់សរុបថ្លៃកម្លាំងពលកម្មដែលបានផ្តល់ជូនអោយបុគ្គលិកក្នុងរយៈពេលចំនួន3ខែមុនថ្ងៃឈប់សម្រាកពីការងារ ចែកនឹង ចំនួនថ្ងៃសុបក្នុងកំឡុងពេលនោះ※) ទទួលបានប្រាក់លើសពី 60 ភាគ100។

ប្រាក់ឈ្នួលអប្បបរមាមួយត្រូវបានកំណត់យ៉ាងជាក់លាក់ក្នុងការធានាចំពោះលើថ្លៃឈ្នួលកម្លាំងពលកម្មដូចជា ប្រាក់ឈ្នួលប្រចាំថ្ងៃនិងម៉ោង និងប្រាក់ ឈ្នួលទូទាត់តាមសមិទ្ធផលសម្រេចជាដើម។

i ● ស្តីអំពីការពិគ្រោះយោបល់ជាលក្ខណៈបុគ្គល

[សេវាកម្មពិសេសពិគ្រោះយោបល់ការងារ](#)

យើងផ្តល់នូវការពិគ្រោះយោបល់ការងារដូចជា ការបញ្ឈប់ពីការងារ • ការផ្អាកជ្រើសរើសបុគ្គលិក និងថវិកាឧបត្ថម្ភ សម្រាប់ការឈប់សម្រាកពីការងារដោយសារការទទួលបានឥទ្ធិពលនៃវិសេចម្តងក្នុងរូបណា។



ថវិកាឧបត្ថម្ភសម្របសម្រួលការងារ (វិធានការពិសេស)

ថវិកាឧបត្ថម្ភសម្របសម្រួលការងារគឺជាប្រព័ន្ធផ្តល់ឧបត្ថម្ភធនមួយផ្នែកនៃប្រាក់ឧបត្ថម្ភសម្រាប់ការផ្អាកការងារជាដើម ដែលម្ចាស់អាជីវកម្មបង់ទៅអោយកម្មករនិយោជិត តាមការស្នើសុំរបស់ម្ចាស់អាជីវកម្ម ក្នុងករណីដែលម្ចាស់អាជីវកម្ម មានមូលហេតុសេដ្ឋកិច្ចដែលតម្រូវអោយបង្រួមសកម្មភាពអាជីវកម្ម ប៉ុន្តែបានធ្វើការបន្តរក្សាការងាររបស់កម្មករ និយោជិត ដោយធ្វើការផ្អាកការងារមួយរយៈពេល ធ្វើការអប់រំហ្វឹកហ្វឺនប្តូរទៅកន្លែងផ្សេងៗ។

ដោយសារឥទ្ធិពលនៃរោគចម្លងវីរុសកូវីដ១៩ មានការពង្រីកខ្លឹមសារនៃថវិកាឧបត្ថម្ភសម្របសម្រួលការងារ បន្ថែមច្រើន និងសម្រួលនីតិវិធីផងដែរ។

សម្រាប់បុគ្គល (ម្ចាស់អាជីវកម្ម)

ម្ចាស់អាជីវកម្មដែលទទួលរងឥទ្ធិពលពីវីរុសចម្លងកូវីដ១៩

✳️ មានលក្ខខណ្ឌដូចជាតួលេខបង្ហាញពីផលិតកម្មនាពេលថ្មីៗដែលបញ្ជាក់ពីស្ថានភាពនៃសកម្មភាពអាជីវកម្មដូចជាទឹកប្រាក់លក់ មានការធ្លាក់ចុះច្រើនជាង 5% ប្រៀបធៀបនឹងខែដែលជាគោលដៅប្រៀបធៀប។


វិធានការណ៍ពិសេស

- ខ្លឹមសារឧបត្ថម្ភ • ពង្រីកគោលដៅយ៉ាងទូលំទូលាយ
 - ✳️ អនុវត្តចំពោះការសម្រាកធ្វើអាជីវកម្មចាប់ពីថ្ងៃទី 1 ខែ 4 ឆ្នាំ 2020 ដល់ថ្ងៃទី 30 ខែ 6 ឆ្នាំ 2020
 - ① បង្កើនអត្រាប្រាក់ឧបត្ថម្ភលើថវិកាឧបត្ថម្ភការឈប់សម្រាកពីការងារ (អាជីវកម្មធុនតូចនិងមធ្យម 4/5 អាជីវកម្មធុនធំ 2/3)

ប្រសិនបើមិនបញ្ចប់បុគ្គលិកជាដើម បង្កើនអត្រាប្រាក់ឧបត្ថម្ភបន្ថែម (អាជីវកម្មធុនតូចនិងមធ្យម 10/10 អាជីវកម្មធុនធំ 3/4)
 - ✳️ សម្រាប់បុគ្គលិក 1 នាក់ក្នុង 1 ថ្ងៃទទួលបានត្រឹម 15,000 ដើរ
 - ② បង្កើនលើចំនួនទឹកប្រាក់បន្ថែម នៅពេលធ្វើការអនុវត្តអប់រំនិងបណ្តុះបណ្តាល (អាជីវកម្មធុនតូចនិងមធ្យម 2,400 ដើរ អាជីវកម្មធុនធំ 1,800 ដើរ)
 - ③ សម្រាប់និស្សិតរួមទាំងបុគ្គលិកសិក្សា ក្នុងរយៈពេលនៃតម្រូវឱ្យបុគ្គលិកក្នុងនាមជាអ្នកដែលមានធានារ៉ាប់រងការងារទោះបីជាមិនទាន់ គ្រប់ចំនួន 6 ខែក៏ដោយ ក៏មានសិទ្ធិទទួលបានថវិកាឧបត្ថម្ភដែរ
 - ④ អាចប្រើប្រាស់បាននៅក្នុងខ្ទង់ផ្សេងទៀតក្រៅពីថ្ងៃកំណត់ដែលបានផ្តល់ជូន 100 ថ្ងៃក្នុង 1 ឆ្នាំ
 - ⑤ ការឈប់សម្រាកពីការងារចំពោះបុគ្គលដែលមិនមានធានារ៉ាប់រងការងារក៏មានសិទ្ធិដែរ
- ការបន្តរយៈពេលទៀតលើតម្រូវការនៃលក្ខខណ្ឌទទួល
 - ✳️ វិធានការលែងតម្រូវអោយដាក់ជូននូវផែនការក្នុង ⑥ និង ⑦ ចាប់ផ្តើមអនុវត្តសម្រាប់ការស្នើសុំអោយផ្តល់ចាប់ពីថ្ងៃទី 19 ខែ 5 ឆ្នាំ 2020
 - ⑥ មានការសម្រួលឯកសារស្នើសុំយ៉ាងច្រើន កាត់បន្ថយនូវឯកសារភ្ជាប់ជាដើម មិនចាំបាច់ដាក់ជូននូវលិខិតជូនដំណឹងអំពីផែនការផ្អាកអាជីវកម្មជាដើមឡើយ
 - ⑦ សម្រួលនីតិវិធីស្នើសុំដូចជានីតិវិធីគណនាទឹកប្រាក់ឧបត្ថម្ភជាដើម

i

- ស្តីអំពីសេចក្តីលម្អិតពីតម្រូវការលក្ខខណ្ឌទទួលនិងនីតិវិធីដាក់លាក់ [សូមពិនិត្យមើលគេហទំព័រក្រសួងសុខាភិបាល](#)
- ធ្វើការទទួលពាក្យស្នើសុំនៅការិយាល័យការងារ ឬនៅហាឡូអ៊ីកមែនសមត្ថកិច្ចគ្រប់គ្រងលើទីតាំងនៃអាជីវកម្ម (ច្រកទទួលភ្ញៀវ ឬតាមប្រៃសណីយ៍)។
- ស្តីអំពីថវិកាឧបត្ថម្ភសម្របសម្រួលការងារសូមទំនាក់ទំនងទៅមជ្ឈមណ្ឌលទទួលទូរស័ព្ទ 0120-60-3999 (ម៉ោងបម្រើការ 9:00~21:00 (សៅរ៍អាទិត្យ • ថ្ងៃបុណ្យ))



ប្រាក់ឧបត្ថម្ភសម្រាប់ការផ្អាកការងារដោយឆោតចម្លងវីរុសកូរ៉ូណាប្រភេទថ្មី

ក្នុងចំណោមកម្មករនិយោជិតនៃសហគ្រាសខ្នាតតូចនិងមធ្យមដែលត្រូវបានអោយផ្អាកការងារដោយរងឥទ្ធិពលនៃឆោតចម្លងវីរុសកូរ៉ូណាប្រភេទថ្មី ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការផ្អាកការងារដោយឆោតចម្លងវីរុសកូរ៉ូណាប្រភេទថ្មី អោយទៅកម្មករនិយោជិត ដែលមិនបានទទួលប្រាក់ឧបត្ថម្ភផ្អាកការងារ។

បុគ្គលគោលដៅ



កម្មករនិយោជិតដែលមិនបានទទួលប្រាក់ឈ្នួលសម្រាប់រយៈពេលផ្អាកការងារ (ប្រាក់ឧបត្ថម្ភផ្អាកការងារ)(*) ក្នុងចំណោមកម្មករនិយោជិតនៃសហគ្រាសតូចនិងមធ្យមដែលត្រូវបានអោយផ្អាកការងារដោយរងឥទ្ធិពល ឬដោយសារវិធានការទប់ស្កាត់ការរាលដាលនៃឆោតចម្លងវីរុសកូរ៉ូណាប្រភេទថ្មី

* បុគ្គលដែលគ្មានធានារ៉ាប់រងក៏ជាគោលដៅផងដែរ។

ទឹកប្រាក់ផ្តល់

80%(ច្រើនបំផុតត្រឹម33 ម៉ឺនយ៉ែន) នៃប្រាក់ឈ្នួលមុនពេលផ្អាកការងារ

* ផ្តល់ជូនទៅតាមរយៈពេលនៃការផ្អាកការងារជាក់ស្តែង

-  ● ស្តីអំពីសេចក្តីលម្អិតពីតម្រូវការលក្ខខណ្ឌទទួលនិងនីតិវិធីជាក់លាក់ សូមពិនិត្យមើលគេហទំព័រក្រសួងសុខាភិបាល
 -  ● មានការឆ្លើយតបដោយជម្លោះឈ្នួលផ្តល់ព័ត៌មានរួម ទៅលើការសាកសួរអំពីប្រាក់ឧបត្ថម្ភសម្រាប់ការផ្អាកការងារដោយឆោតចម្លងវីរុសកូរ៉ូណាប្រភេទថ្មី។
- 0120-221-276
(ម៉ោងទទួល ច័ន្ទ-សុក្រ 8:30-20:00 / ថ្ងៃសៅរ៍ អាទិត្យ ថ្ងៃបុណ្យ 8:30-17:15)

ឧបត្ថម្ភធនអោយទទួលបានការឈប់សម្រាកតាមវិធានការថែទាំសុខភាពមាតាទាក់ទងនឹងរោគចម្លងវីរុសកូវីដ១៩

ផ្តល់ឧបត្ថម្ភធនដល់ម្ចាស់អាជីវកម្មដែលបង្កើតប្រព័ន្ធឈប់សម្រាកដោយមានប្រាក់ឈ្នួលនិងអោយកម្មករនិយោជិតស្រីដែលកំពុងពរពោះហើយត្រូវការឈប់សម្រាកតាមវិធានការថែទាំសុខភាពមាតាទាក់ទងនឹងរោគចម្លងវីរុសកូវីដ១៩ ប្រភេទថ្មី អាចប្រើប្រាស់បានដោយគ្មានការបារម្ភ និងរៀបចំកន្លែងធ្វើការអោយអាចបន្តបញ្ចេញសមត្ថភាពធ្វើការបានក្រោយពេលសម្រាលកូនរួច។

■ បុគ្គលគោលដៅ (ម្ចាស់អាជីវកម្ម)

ម្ចាស់អាជីវកម្មដែលបំពេញលក្ខខណ្ឌទាំងអស់ពី ① ដល់ ③ គឺជាគោលដៅ

ចន្លោះពីថ្ងៃទី7 ខែ5 ដល់ថ្ងៃទី30 ខែ 9 ឆ្នាំ2020

① បានរៀបចំប្រព័ន្ធឈប់សម្រាកដោយមានប្រាក់ឈ្នួល (មិនរាប់បញ្ចូលនូវការឈប់សម្រាកដោយមានប្រាក់ឈ្នួលប្រចាំឆ្នាំ និងទទួលបានប្រាក់ឈ្នួលចាប់ពី60%នៃប្រាក់ឈ្នួលឈប់សម្រាកដោយមានប្រាក់ឈ្នួលប្រចាំឆ្នាំ) និងអោយកម្មករនិយោជិតស្រីដែលកំពុងពរពោះហើយត្រូវការឈប់សម្រាកតាមវិធានការថែទាំសុខភាពមាតាទាក់ទងនឹងរោគចម្លងវីរុសកូវីដ១៩ ដោយមានការណែនាំពីគ្រូពេទ្យឬផ្ទះ

② ម្ចាស់អាជីវកម្មដែលបានប្រកាសប្រាប់ដល់កម្មករនិយោជិតអំពីខ្លឹមសារនៃប្រព័ន្ធឈប់សម្រាកដោយមានប្រាក់ឈ្នួលនេះ រួមជាមួយនឹងខ្លឹមសារនៃវិធានការថែទាំសុខភាពមាតាទាក់ទងនឹងរោគចម្លងវីរុសកូវីដ១៩

នៅចន្លោះថ្ងៃទី7 ខែ5 ឆ្នាំ2020 និងថ្ងៃទី31 ខែ1 ឆ្នាំ2021

③ ម្ចាស់អាជីវកម្មដែលបានអនុញ្ញាតអោយប្រើប្រាស់ការឈប់សម្រាកនេះសរុបចាប់ពី 5ថ្ងៃឡើង

■ ទឹកប្រាក់ផ្តល់

ក្នុងកម្មករនិយោជិត1នាក់

ការឈប់សម្រាកដោយមានប្រាក់ឈ្នួលសរុបចាប់ពី 5ថ្ងៃរហូតដល់ 20ថ្ងៃ៖ 25ម៉ឺនយ៉ែន
លើសពីនេះ បូកបន្ថែម15ម៉ឺនយ៉ែនសម្រាប់រាល់20ថ្ងៃ (ច្រើនបំផុតត្រឹម៖ 100ម៉ឺនយ៉ែន)

※ ចំនួនកំណត់នៅទីតាំងអាជីវកម្ម1 ៖ ត្រឹម20នាក់

■ អំឡុងពេលស្នើសុំ

ចាប់ពីថ្ងៃទី15ខែ6 ឆ្នាំ2020 រហូតដល់ថ្ងៃទី 28 ខែ2 ឆ្នាំ2021


※ មានទម្រង់2ប្រភេទគឺសម្រាប់អ្នកមានធានារ៉ាប់រងការងារ និងអ្នកគ្មានធានារ៉ាប់រងការងារ។


※ ជាការស្នើសុំតាមទីតាំងអាជីវកម្ម។

i ● ស្តីអំពីសេចក្តីលម្អិតពីតម្រូវការលក្ខខណ្ឌទទួលបាននិងនីតិវិធីជាក់លាក់ សូមពិនិត្យមើលគេហទំព័រក្រសួងសុខាភិបាល

● សម្រាប់ការពិគ្រោះនិងការសាកសួរព័ត៌មានជាក់ស្តែង សូមទាក់ទងទៅផ្នែកបរិស្ថាននិងស្ថេរភាពគ្នានៃការងារនៃការិយាល័យការងាររបស់ខេត្តក្រុងដែលនៅជិតបំផុត។

ម៉ោងទទួល៖ 8 : 30 - 17 : 15 (លើកលែងថ្ងៃសៅរ៍ អាទិត្យ ថ្ងៃបុណ្យនិងថ្ងៃឆ្នាំដើមឆ្នាំ)





ឧបត្ថម្ភធនអោយធ្វើបានពីរមុខ (ផ្នែកឧបត្ថម្ភទប់ស្កាត់ការឈប់ពីការងារដើម្បីថែទាំ (ដំណោះស្រាយ ពិសេសលើធាតុចម្លងវីរុសកូវីដ-១៩))

ផ្តល់ឧបត្ថម្ភធនដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដែលក្រៅពីការឈប់សម្រាកថែទាំអនុលោមតាមច្បាប់ឈប់សម្រាកចិញ្ចឹមកូនឬថែទាំ បានបង្កើតប្រព័ន្ធឈប់សម្រាកដោយមានប្រាក់ឈ្នួល និងអោយកម្មករនិយោជិតដែលមានភារកិច្ចថែទាំគ្រួសារអាចឈប់សម្រាកថែទាំគ្រួសារឆ្លើយតបនឹងធាតុចម្លងវីរុសកូវីដ-១៩។

■ បុគ្គលគោលដៅ (ម្ចាស់អាជីវកម្ម)

- បង្កើតប្រព័ន្ធឈប់សម្រាកដោយមានប្រាក់ឈ្នួលដើម្បីថែទាំគ្រួសារ (※) ដែលអាចប្រើប្រាស់បានឆ្លើយតបនឹងធាតុចម្លងវីរុសកូវីដ-១៩ ហើយធ្វើការផ្សព្វផ្សាយនៅក្នុងក្រុមហ៊ុនអំពីខ្លឹមសារនៃប្រព័ន្ធគាំទ្រដើម្បីអោយអាចធ្វើការផងនិងថែទាំគ្រួសារផងនិងអំពីប្រព័ន្ធបង្កើតឡើងនេះផង។
 ※ ជាប្រព័ន្ធអោចអោយប្រើប្រាស់ចាប់ពី 20 ថ្ងៃនៃប្រតិទិនថ្ងៃធ្វើការ
 ※ ចាំបាច់ជាប្រព័ន្ធឈប់សម្រាកផ្សេងពីការផ្អាកការងារដើម្បីថែទាំកំណត់ដោយច្បាប់ ការឈប់សម្រាកដើម្បីថែទាំ ការឈប់សម្រាកដោយមានប្រាក់ឈ្នួលប្រចាំឆ្នាំ។
- មានកម្មករនិយោជិតចាំបាច់ត្រូវឈប់សម្រាកដើម្បីថែទាំគ្រួសារគោលដៅ ដោយសាររងឥទ្ធិពលនៃធាតុចម្លងវីរុសកូវីដ-១៩ បានឈប់សម្រាកតាម ① សរុបចំនួនចាប់ពី 5 ថ្ងៃឡើង

ទឹកប្រាក់ផ្តល់	ចំនួនថ្ងៃប្រើប្រាស់	ទឹកប្រាក់ផ្តល់
	សរុបចាប់ពី 5 ថ្ងៃដល់ 10 ថ្ងៃ	20 ម៉ឺនយ៉េន
	សរុបចាប់ពី 10 ថ្ងៃឡើង	35 ម៉ឺនយ៉េន

■ កម្មករនិយោជិតគោលដៅ អាជីវកម្មតូចមធ្យម 1 អាចស្នើសុំបានត្រឹម 5 នាក់

- ក្នុងករណីដែលសេវាកម្មថែទាំដែលសមាជិកគ្រួសារដែលត្រូវការថែទាំតែងប្រើប្រាស់ជាប្រចាំ ឬបំរុងនឹងប្រើ បានក្លាយទៅជាលែងប្រើប្រាស់បានដោយសារការផ្អាកការងារដោយធាតុចម្លងវីរុសកូវីដ-១៩ ដើម
- ក្នុងករណីកាត់បន្ថយការប្រើប្រាស់សេវាកម្មថែទាំដែលសមាជិកគ្រួសារប្រើប្រាស់ជាប្រចាំ ឬបំរុងនឹងប្រើ ដើម្បីទប់ស្កាត់ធាតុចម្លងវីរុសកូវីដ-១៩
- មនុស្សដែលបានធ្វើការថែទាំគ្រួសារជាប្រចាំ លែងអាចធ្វើការថែទាំគ្រួសារបាន ដោយសាររងឥទ្ធិពលនៃធាតុចម្លងវីរុសកូវីដ-១៩

■ ថ្ងៃអនុវត្ត

ចំពោះថ្ងៃឈប់សម្រាកប្រើប្រាស់រាប់ចាប់ពីថ្ងៃទី 1 ខែ 4 ឆ្នាំ 2020 ដល់ថ្ងៃទី 31 ខែ 3 ឆ្នាំ 2021

■ អំឡុងពេលស្នើសុំ

អំឡុងពេល 2 ខែរាប់ចាប់ពីថ្ងៃដែលបានបំពេញលក្ខខណ្ឌផ្តល់អោយ
 * ចាប់ផ្តើមទទួលបានពីថ្ងៃទី 15 ខែ 6 ឆ្នាំ 2020
 (សំគាល់) ចំពោះករណីដែលលក្ខខណ្ឌផ្តល់ត្រូវបានបំពេញមុនថ្ងៃទី 15 ខែ 6 ឆ្នាំ 2020 កាលកំណត់សម្រាប់ការស្នើសុំគឺថ្ងៃទី 15 ខែ 8 ។

- ស្តីអំពីសេចក្តីលម្អិតពីតម្រូវការលក្ខខណ្ឌទទួលបាននិងនីតិវិធីជាក់លាក់ សូមពិនិត្យមើលគេហទំព័រក្រសួងសុខាភិបាល
- អំពីការសាកសួរព័ត៌មាន
 ផ្នែក(បន្ទប់)បរិស្ថាននិងស្មើភាពគ្នានៃការងារនៃការិយាល័យការងាររបស់ខេត្តក្រុងនីមួយៗ
 ម៉ោងទទួលរ៖ **8 : 30 - 17 : 15** (លើកលែងថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)

ការបណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ (ការបណ្តុះបណ្តាលដល់អ្នកគ្មានការងារធ្វើ)

ទទួលបានប្រាក់ធានារ៉ាប់រងគ្មានការងារធ្វើបណ្តើរ ហើយអាចទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ (ចំណាយតែលើថ្លៃទិញសៀវភៅជាដើមតាមជាក់ស្តែងប៉ុណ្ណោះ) បណ្តើរ។

■ ■ បុគ្គលគោលដៅ ៖ បុគ្គលកំពុងស្វែងរកការងារធ្វើដែលជាគោលការណ៍បំពេញលក្ខខណ្ឌខាងក្រោម

- ① បានដាក់ពាក្យស្វែងរកការងារនៅហាឡូផឹក
- ② មិនមែនកំពុងធ្វើការនៅកន្លែងណាមួយ (ម៉ោងធ្វើការក្នុង 1 សប្តាហ៍លើសពី 20 ម៉ោង)
- ③ កំពុងទទួលបានប្រាក់ឧបត្ថម្ភគ្មានការងារធ្វើ
- ④ មានឆន្ទៈនិងសមត្ថភាពក្នុងការធ្វើការ
- ⑤ ហាឡូផឹកបានទទួលស្គាល់ថាត្រូវការជំនួយដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម


■ ■ ខ្លឹមសារនៃការបណ្តុះបណ្តាល

- ① គឺជាការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីអោយទទួលបាននូវជំនាញនិងចំណេះដឹងវិជ្ជាជីវៈដើម្បីធ្វើការងារ
- ② រយៈពេលនៃការបណ្តុះបណ្តាលគឺប្រហែល 3 ខែ ដល់ 2 ឆ្នាំ
- ③ ថ្លៃសិក្សាគឺឥតគិតថ្លៃ (ត្រូវការតែថ្លៃសៀវភៅជាដើមប្រហែល 1 ទៅ 2 ម៉ឺនយ៉ែនតាមតំលៃជាក់ស្តែងប៉ុណ្ណោះ)
- ④ ស្ថាប័នអប់រំបណ្តុះបណ្តាលរបស់រដ្ឋ ខេត្តក្រុង ឯកជន (ក្រោមការជួលពីខេត្តក្រុង) ជាដើមជាអ្នកធ្វើការបណ្តុះបណ្តាល

■ ■ លំដាប់លំដោយនៃការចូលរៀន . . . ជាបឋមសូមអញ្ជើញមកកាន់ហាឡូផឹក !

ដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ (ការបណ្តុះបណ្តាលដល់អ្នកគ្មានការងារធ្វើ) និងបានការជួយបណ្តុះបណ្តាលអ្នកស្វែងរកការងារ ក្រោយពេលចុះឈ្មោះស្វែងរកការងារនៅហាឡូផឹក នៅពេលជាប់ការសម្ភាសន៍ជ្រើសរើសនៃស្ថាប័នអនុវត្តការបណ្តុះបណ្តាល ហើយត្រូវទទួលបានការណែនាំអោយចូលរៀនពីហាឡូផឹក។

- ការណែនាំអោយចូលរៀនធ្វើឡើងតាមរយៈការពិគ្រោះអំពីអាជីពនៅហាឡូផឹក
- ① ត្រូវបានទទួលស្គាល់ថាមានការចាំបាច់ក្នុងការចូលរៀនដើម្បីចូលធ្វើការងារសមស្រប
 - ② ធ្វើការណែនាំដល់បុគ្គលដែលហាឡូផឹកនិយាយថាមានសមត្ថភាពចាំបាច់ជាដើម អោយទទួលបានការបណ្តុះបណ្តាល។



■ ■ ■ ■ ■ នីតិវិធីនៅហាឡូផឹក
 ■ ■ ■ ■ ■ នីតិវិធីនៅស្ថាប័នអនុវត្តការបណ្តុះបណ្តាល

● សម្រាប់នីតិវិធីជាក់ស្តែង សូមមើលនៅក្នុងគេហទំព័ររបស់ក្រសួងសុខាភិបាល។
 ● ចំពោះការបណ្តុះបណ្តាលដែលមានធ្វើនៅតំបន់របស់អ្នក គេអាចស្វែងរកបានតាមសេវាអ៊ីនធឺណែតរបស់ហាឡូផឹក។
 ● ចំពោះការពិគ្រោះអំពីការបណ្តុះបណ្តាល សូមពិគ្រោះជាមួយហាឡូផឹកដែលនៅក្បែរកន្លែងអ្នកបំផុត។



ការជួយបណ្តុះបណ្តាលអ្នកស្វែងរកការងារ

ចំពោះអ្នកស្វែងរកការងារធ្វើដែលមិនបានទទួលប្រាក់ធានារ៉ាប់រងគ្មានការងារធ្វើអាចទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ (ចំណាយតែលើថ្លៃទិញសៀវភៅជាដើមជាក់ស្តែងប៉ុណ្ណោះ) បណ្តើរ ហើយក្នុងករណីបំពេញលក្ខខណ្ឌកំណត់ អាចទទួលបានប្រាក់ឧបត្ថម្ភចូលរៀនចំនួន 10 ម៉ឺនយ៉េនក្នុង១ខែជាដើម។

■ ■ បុគ្គលគោលដៅ ៖ អ្នកដែលកំពុងស្វែងរកការងារធ្វើ ហើយជាគោលការណ៍បំពេញលក្ខខណ្ឌ 5 ខាងក្រោម

- ① បានដាក់ពាក្យស្វែងរកការងារនៅហាឡូឡើង
 - ② មិនមែនកំពុងធ្វើការនៅកន្លែងណាមួយ (ម៉ោងធ្វើការក្នុង 1 សប្តាហ៍លើសពី 20 ម៉ោង)
 - ③ មិនមែនកំពុងទទួលបានប្រាក់ឧបត្ថម្ភគ្មានការងារធ្វើនៃធានារ៉ាប់រងការងារ
 - ④ មានឆន្ទៈនិងសមត្ថភាពក្នុងការធ្វើការ
 - ⑤ ហាឡូឡើងបានទទួលស្គាល់ថាត្រូវការជំនួយដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម
- ※ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ ត្រូវបំពេញលក្ខខណ្ឌដែលមានចែងក្នុង “ខ្លឹមសារនិងលក្ខខណ្ឌនៃការផ្តល់ប្រាក់ឧបត្ថម្ភ” ខាងក្រោមផងដែរ។

■ ■ ខ្លឹមសារនៃការបណ្តុះបណ្តាល

- ① ការបណ្តុះបណ្តាលដើម្បីឆាប់បានការងារធ្វើ
- ② រយៈពេលបណ្តុះបណ្តាលពី 2 ទៅ 6 ខែ
- ③ ថ្លៃសិក្សាគិតពីគិតថ្លៃ (ត្រូវការតែថ្លៃសៀវភៅជាដើមប្រហែល 1 ទៅ 2 ម៉ឺនយ៉េនតាមតំលៃជាក់ស្តែង)
- ④ បណ្តុះបណ្តាលដោយស្ម័គ្រចិត្តរបស់អ្នកបណ្តុះបណ្តាលឯកជនដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល
- ⑤ មានវគ្គ 2 ប្រភេទ
 - “វគ្គមូលដ្ឋាន” ៖ អាចចាប់យកនូវចំណេះដឹងមូលដ្ឋានជាអ្នកធ្វើការ ជំនាញដែលអាចរៀនចេះក្នុងរយៈពេលខ្លីជាដើម
 - “វគ្គអនុវត្ត” ៖ អាចចាប់យកបាននូវជំនាញអនុវត្តជាដើម ដើម្បីធ្វើការងារក្នុងអាជីពដែលខ្លួនប្រាថ្នាចង់ធ្វើ

■ ■ លំដាប់លំដោយនៃការចូលរៀន ៖ សូមមើលត្រង់ P27 (ដូចគ្នានឹងការបណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ)

■ ■ ខ្លឹមសារនិងលក្ខខណ្ឌនៃការផ្តល់ប្រាក់ឧបត្ថម្ភ

[ទឹកប្រាក់ផ្តល់]

- ប្រាក់ឧបត្ថម្ភចូលរៀន៖ 10 ម៉ឺនយ៉េនក្នុង១ខែ
 - ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ៖ ទឹកប្រាក់កំណត់មួយទៅតាមផ្លូវធ្វើដំណើរទៅកន្លែងធ្វើការបណ្តុះបណ្តាល (មានព្រំដែនកំណត់)
 - ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅ៖ 10,700 យ៉េនក្នុង១ខែ
- ※ សម្រាប់សេចក្តីលំអិតអំពី “ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ” “ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅ” សូមសាកសួរព័ត៌មានទៅហាឡូឡើង។

[លក្ខខណ្ឌក្នុងការផ្តល់សំខាន់ៗ] (ត្រូវបំពេញលក្ខខណ្ឌខាងក្រោមទាំងអស់)

- ប្រាក់ចំណូលរបស់សាមីខ្លួនមិនលើសពី 8 ម៉ឺនយ៉េនក្នុង១ខែ
- ប្រាក់ចំណូលសរុបនៃគ្រួសារទាំងមូលមិនលើសពី 25 ម៉ឺនយ៉េនក្នុង១ខែ
- ទ្រព្យហិរញ្ញវត្ថុនៃគ្រួសារទាំងមូលមិនលើសពី 300 ម៉ឺនយ៉េន

- ចំពោះលក្ខខណ្ឌលំអិតនៃប្រាក់ឧបត្ថម្ភនិងនីតិវិធីជាក់ស្តែង សូមមើលក្នុងគបទំព័ររបស់ក្រសួងសុខាភិបាល។
- ចំពោះការបណ្តុះបណ្តាលដែលមានធ្វើនៅតំបន់របស់អ្នក អ្នកអាចស្វែងរកបានតាមសេវាអ៊ីនធឺណែតរបស់ហាឡូឡើង។
- ចំពោះការពិគ្រោះអំពីការបណ្តុះបណ្តាល សូមពិគ្រោះជាមួយហាឡូឡើងដែលនៅក្បែរកន្លែងអ្នកបំផុត។

ថវិកាឧបត្ថម្ភចំពោះការឈប់សម្រាកនៃសាលាបឋមសិក្សា (សម្រាប់ម្ចាស់អាជីវកម្ម)

ស្របពេលសាលាបឋមសិក្សាឈប់សម្រាកចំពោះសិស្សបឋមដែលត្រូវការការមើលថែទាំនោះ « បុគ្គលិក (អាណាព្យាបាល) » (ទាំងបុគ្គលិកពេញសិទ្ធិ • បុគ្គលិកមិនពេញសិទ្ធិ) ឈប់សម្រាកដោយទទួលបានប្រាក់បៀវត្សរ៍ (ទទួលបានប្រាក់ឈ្នួលពេញលេញ) យើងនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ម្ចាស់អាជីវកម្មដែលអនុញ្ញាតិអោយបុគ្គលិកសម្រាក (យោងទៅតាមច្បាប់ពលកម្មដោយមិនគិតបញ្ចូលថ្លៃឈប់សម្រាកប្រចាំឆ្នាំ)

សម្រាប់បុគ្គល (ម្ចាស់អាជីវកម្ម)

① និង ② ចំពោះម្ចាស់អាជីវកម្មដែលអនុញ្ញាតិអោយបុគ្គលិកឈប់សម្រាក (ដោយទទួលបានប្រាក់ឈ្នួលពេញលេញ) ដល់បុគ្គលិកដែលជាអាណាព្យាបាលត្រូវការមើលថែរក្សាកូន បន្ថែមលើថ្លៃឈប់សម្រាកប្រចាំឆ្នាំដោយទទួលបានប្រាក់បៀវត្សរ៍ដែលមានចែងក្នុងច្បាប់បទដ្ឋានការងារ។

① សិស្សបឋមសិក្សាដែលសាលាត្រូវបានបិទបណ្តោះអាសន្ន (※) ផ្អែកទៅលើគោលការណ៍នៃការណែនាំ ដើម្បីដោះស្រាយជាមួយនឹងជំងឺចម្លងកូរណា

※ សាលា : សាលាបឋមសិក្សា សាលាដែលមានកាតព្វកិច្ចអប់រំសម្រាប់បឋមសិក្សា ប្រភេទសាលាផ្សេងៗទៀត (កំណត់ត្រឹមកំរិត សាលាមត្តេយ្យនិងបឋមសិក្សា) សាលាសម្រាប់ជនពិការ (គ្រប់ផ្នែក) ក្តីបមត្តេយ្យក្រៅម៉ោងសិក្សា ថែទាំក្រៅម៉ោងសិក្សា សាលាមត្តេយ្យ សាលាថែទាំទារក សាលាមត្តេយ្យក្នុងប្រព័ន្ធ អគារថែទាំទារកក្រៅប្រព័ន្ធ អាជីវកម្មថែទាំកូននៅផ្ទះ អាជីវកម្មគាំពារកុមារមួយរយៈ និងអគារទ្រទ្រង់ដល់ក្មេងពិការជាដើម

② ក្មេងដែលឆ្លងវីរុសកូរណាជាដើមដែលត្រូវឈប់សម្រាកពីសាលា

ចំនួនទឹកប្រាក់ផ្តល់

បុគ្គលិកដែលទទួលបានការអនុញ្ញាតិអោយឈប់សម្រាក នឹងទទួលបានប្រាក់ឈ្នួលស្មើនឹងប្រាក់ថ្លៃឈ្នួលនៃថ្ងៃឈប់សម្រាកប្រចាំឆ្នាំ $\times 10 / 10$

※ កំរិតប្រាក់ឈ្នួលផ្តល់ជូនជាអតិបរមា 1 ថ្ងៃ 8,330 យ៉ែន (ចំពោះការផ្អាកការងារសម្រាប់ក្រោយថ្ងៃទី1 ខែ4 ឆ្នាំ2020 គឺ15,000 យ៉ែន)

ថ្ងៃអនុវត្ត

ថ្ងៃដែលទទួលបានការឈប់សម្រាកក្នុងកំឡុងពេលចាប់ពីថ្ងៃទី27ខែ 2 ~ ថ្ងៃទី30ខែ 6 ឆ្នាំ2020

※ លើកលែងតែថ្ងៃដែលសាលាគ្មានផែនការបើកដូចជា វិស្សមកាលនិទាយរដូវ វិស្សមកាលរដូវក្តៅ។ល។

រយៈពេលដាក់ពាក្យស្នើសុំ


ត្រឹមថ្ងៃទី28 ខែ12 ឆ្នាំ2020

● ស្តីអំពីសេចក្តីលម្អិតពីតម្រូវការលក្ខខណ្ឌទទួលបាននីតិវិធីដាក់លាក់ សូមពិនិត្យមើលគេហទំព័រក្រសួងសុខាភិបាល

● ស្តីអំពីការទាក់ទងព័ត៌មាន
មជ្ឈមណ្ឌលទទួលទូរស័ព្ទស្តីអំពីថវិកាឧបត្ថម្ភ • ថវិកាឧបត្ថម្ភចំពោះការឈប់សម្រាកនៃសាលា និងថវិកាឧបត្ថម្ភសម្របសម្រួលការងារ

0120-60-3999
ម៉ោងបម្រើការងារ : 9 : 00 ~ 21 : 00 (រួមបញ្ចូលសៅរ៍អាទិត្យ • បុណ្យជាតិ)

ក្រសួងសុខាភិបាល ថវិកាឧបត្ថម្ភចំពោះការឈប់សម្រាក ស្វែងរក



ថវិកាទ្រទ្រង់ចំពោះការឈប់សម្រាកនៃសាលាបឋមសិក្សា (ចំពោះអ្នកធ្វើការហើយយកកូនទៅធ្វើអោយគេថែទាំ)

ក្រោមការទទួលរងឥទ្ធិពលពីវិវិស័យកូនក្នុងគ្រួសារ បុគ្គលដែលមិនអាចធ្វើទៅតាមកិច្ចសន្យាដែលបានទទួលនោះ ពីព្រោះដើម្បីមើលថែរក្សាកូនក្នុងពេលសាលាបឋមសិក្សាត្រូវបានបិទជាបណ្តោះអាសន្ន យើងផ្តល់ប្រាក់ឧបត្ថម្ភដល់អាណាព្យាបាលទាំងនោះ។

សម្រាប់បុគ្គល (យកកូនទៅធ្វើអោយគេថែទាំហើយសាមីខ្លួនទៅធ្វើការងារ)

① និង ② អាណាព្យាបាលដែលត្រូវការមើលថែទាំកូន ដោយបំពេញគ្រប់តាមតម្រូវការជាលក្ខខណ្ឌជាក់លាក់មួយ។

① សិស្សបឋមសិក្សាដែលសាលាត្រូវបានបិទបណ្តោះអាសន្ន (※) ផ្អែកទៅលើគោលការណ៍នៃការណែនាំ ដើម្បីដោះស្រាយជាមួយនឹងជំងឺចម្លងកូរណា

※ សាលា : សាលាបឋមសិក្សា សាលាដែលមានកាតព្វកិច្ចអប់រំសម្រាប់បឋមសិក្សា ប្រភេទសាលាផ្សេងៗទៀត (កំណត់ត្រីមករិត សាលាមត្តេយ្យនិងបឋមសិក្សា) សាលាសម្រាប់ជនពិការ (គ្រប់ផ្នែក) ក្តីបមត្តេយ្យក្រៅម៉ោងសិក្សា ថែទាំក្រៅម៉ោងសិក្សា សាលាមត្តេយ្យ សាលាថែទាំទារក សាលាមត្តេយ្យក្នុងប្រព័ន្ធ អាគារថែទាំទារកក្រៅប្រព័ន្ធ អាជីវកម្មថែទាំកូននៅផ្ទះ អាជីវកម្មគាំពារកុមារមួយរយៈ និងអគារទ្រទ្រង់ដល់ក្មេងពិការជាដើម

② ក្មេងដែលឆ្លងវិវិស័យកូរណាជាដើមដែលត្រូវឈប់សម្រាកពីសាលា

លក្ខខណ្ឌជាក់លាក់មួយ

- ប្រសិនបើសាមីខ្លួនមានគម្រោងធ្វើការងារ
- ករណីប្រាក់ឈ្នួលត្រូវបានបង់សម្រាប់ធ្វើការងារដោយផ្អែកលើកិច្ចសន្យាទទួលធ្វើអាជីវកម្ម ដែលម្ចាស់ជំនួញកំណត់បញ្ហាអោយធ្វើយ៉ាងជាក់លាក់មួយ ដូចជាខ្លឹមសារការងារ ទឹកនៃងដែលត្រូវធ្វើការងារ • ម៉ោងនិងថ្ងៃជាដើម។

ចំនួនទឹកប្រាក់ផ្តល់

ថ្ងៃដែលមិនអាចធ្វើការងារបាន ក្នុង1ថ្ងៃ4,100យ៉េន (ទឹកប្រាក់ថេរ)
※ ចំពោះថ្ងៃក្រោយថ្ងៃទី1 ខែ4 ឆ្នាំ2020 គឺ7,500 យ៉េនក្នុង1ថ្ងៃ (ទឹកប្រាក់ថេរ)

ថ្ងៃអនុវត្ត


ថ្ងៃទី27ខែ 2 ~ ថ្ងៃទី30ខែ 6 ឆ្នាំ2020
※ សម្រាកនិទាឃរដូវជាដើម លើកលែងចំពោះថ្ងៃដែលសាលាគ្មានគំរោងនឹងបើក។

រយៈពេលដាក់ពាក្យស្នើសុំ

ត្រឹមថ្ងៃទី30ខែ 9 ឆ្នាំ2020

i

- ស្តីអំពីសេចក្តីលម្អិតពីតម្រូវការលក្ខខណ្ឌទទួលនិងនីតិវិធីជាក់លាក់ [សូមពិនិត្យមើលគេហទំព័រក្រសួងសុខាភិបាល](#)
- ស្តីអំពីការទាក់ទងព័ត៌មាន
មជ្ឈមណ្ឌលទទួលទូរស័ព្ទស្តីអំពីថវិកាឧបត្ថម្ភ • ថវិកាឧបត្ថម្ភចំពោះការឈប់សម្រាកនៃសាលានិងថវិកាឧបត្ថម្ភសម្របសម្រួលការងារ
0120-60-3999
ម៉ោងបម្រើការងារ : 9 : 00~21 : 00 (រួមបញ្ចូលសេវាអាទិត្យ • បុណ្យជាតិ)



គម្រោងឧបត្ថម្ភដល់អ្នកប្រើប្រាស់សេវាអ្នកមើលថែទាំក្មេងរបស់ក្រុមហ៊ុន

(វិធានការពិសេស : ចំពោះអ្នកដែលធ្វើការអោយក្រុមហ៊ុន)

ដោយសារតែវិវឌ្ឍន៍ចម្លងក្នុងការណែនាំសាលាបឋមសិក្សាត្រូវបានឈប់សម្រាកជាបណ្តោះអាសន្ន អាណាព្យាបាលត្រូវឈប់សម្រាកពីការងារនិងមិនអាចបន្ត ម៉ោងទុកកូននៅក្នុងសាលាបានជាដើម ប្រសិនបើប្រើប្រាស់សេវាអ្នកមើលថែទាំក្មេង ចំពោះចំណាយទាំងនោះនឹងត្រូវទទួលបានការឧបត្ថម្ភ។ បុគ្គលដែល ធ្វើអាជីវកម្មដោយខ្លួនឯងក៏អាចប្រើប្រាស់សេវាកម្មនេះបានដែរ។

សម្រាប់បុគ្គល


- អ្នកដែលត្រូវនឹងលក្ខខណ្ឌ ① ~ ③ ខាងក្រោមនេះ អាចប្រើប្រាស់វិធានការពិសេសនេះបាន។
- ① បម្រើការងារនៅក្រុមហ៊ុនឯកជនជាដើម
 - ② ប្តីឬប្រពន្ធអ្នកដែលជាអ្នកធ្វើការ មេម៉ាយឬពោះម៉ាយដែលមិនអាចបន្តធ្វើការងារបាន ប្រសិនបើមិនប្រើសេវាកម្មមើលថែទាំកុមារ
 - ③ អ្នកដែលមានកូនត្រូវទៅរៀននៅសាលាមួយចំនួន សាលាបឋមសិក្សានិងមណ្ឌលមើលថែទាំទារកត្រូវបានបិទដោយសារការរាតត្បាតជំងឺកូវីដ-១៩ ចម្លងក្នុងក្រុម

ខ្លឹមសារនៃវិធានការពិសេស

សាលាបឋមសិក្សានិងមណ្ឌលមើលថែទាំទារកជាដើម ដែលបានបិទសាលា • បិទមណ្ឌលជាបណ្តោះអាសន្ន យើងនឹងផ្តល់ជូនមូលបត្របញ្ចុះតម្លៃ ដែលអាចប្រើប្រាស់បាន (2,200យ៉េន/មូលបត្រ)។

	<ពេលធម្មតា>	⇒	<វិធានការពិសេស>
• ចំនួនកំណត់មូលបត្រក្នុង 1 ថ្ងៃ	: 1 សន្លឹក/នាក់		⇒ 5 សន្លឹក/នាក់
• ចំនួនកំណត់មូលបត្រក្នុង 1 ខែ	: 24សន្លឹក/គ្រួសារ		⇒ 120សន្លឹក/គ្រួសារ
• ចំនួនកំណត់មូលបត្រក្នុង 1ឆ្នាំ	: 280សន្លឹក/គ្រួសារ		⇒ គ្មានចំនួនកំណត់

នីតិវិធីស្នើសុំ



គម្រោងទ្រទ្រង់អ្នកប្រើសេវាថែទាំកុមារដែលដឹកនាំដោយក្រុមហ៊ុន

(វិធានការពិសេស : ចំពោះ**បុគ្គលដែលធ្វើអាជីវកម្មដោយខ្លួនឯង**)

អាស្រ័យលើវិស័យចម្បងក្នុងគ្រួសារ សាលាធម៌សិក្សាត្រូវបានឈប់ជាបណ្តោះអាសន្ន បុគ្គលដែលធ្វើអាជីវកម្មដោយខ្លួនឯងឈប់សម្រាកពីការងារដោយមិនអាចប្រើប្រាស់កន្លែងមើលថែទាំកូនក្រៅម៉ោងសិក្សាបាន ប្រសិនបើប្រើប្រាស់សេវាអ្នកមើលថែទាំកូន ដូច្នោះអាចប្រើប្រាស់ថវិកាឧបត្ថម្ភនេះបាន។

សម្រាប់បុគ្គល


- អ្នកដែលត្រូវនឹងលក្ខខណ្ឌ ① ~ ③ ខាងក្រោមនេះ អាចប្រើប្រាស់វិធានការពិសេសនេះបាន។
- ① បុគ្គលដែលធ្វើអាជីវកម្មដោយខ្លួនឯង (អាជីវកម្មផ្ទាល់ខ្លួន អាជីវកម្មឯករាជ្យជាដើម)
 - ② ប្តីឬប្រពន្ធអ្នកដែលជាអ្នកធ្វើការ មេម៉ាយឬពោះម៉ាយដែលមិនអាចបន្តធ្វើការងារបានប្រសិនបើមិនប្រើសេវាកម្មមើលថែទាំកុមារ
 - ③ អ្នកដែលមានកូនត្រូវទៅរៀននៅសាលាដូចជា សាលាធម៌សិក្សានិងមណ្ឌលមើលថែទាំទារកត្រូវបានបិទដោយសារការរងឥទ្ធិពលពីវិស័យចម្បងក្នុងគ្រួសារ

ឱ្យសារនៃវិធានការពិសេស

សាលាធម៌សិក្សានិងមណ្ឌលមើលថែទាំទារកជាដើមដែលបានបិទសាលា • បិទមណ្ឌលជាបណ្តោះអាសន្ន និងផ្តល់ជូនមូលបត្របញ្ចុះតម្លៃដែលអាចប្រើប្រាស់បាន (2,200យ៉េន/មូលបត្រ)។

	<ពេលធម្មតា>	<វិធានការពិសេស>
• ចំនួនកំណត់មូលបត្រក្នុង 1 ថ្ងៃ	: 1 សន្លឹក/នាក់	⇒ 5 សន្លឹក/នាក់
• ចំនួនកំណត់មូលបត្រក្នុង 1 ខែ	: 24សន្លឹក/គ្រួសារ	⇒ 120សន្លឹក/គ្រួសារ
• ចំនួនកំណត់មូលបត្រក្នុង 1ឆ្នាំ	: 280សន្លឹក/គ្រួសារ	⇒ គ្មានចំនួនកំណត់

គំរូវិធីស្នើសុំ



● ព័ត៌មានលម្អិតសូមមើលក្នុងគេហទំព័រសមាគមសេវាកម្មថែទាំទារកទូទាំងប្រទេស។

<http://www.acsa.jp/>

